



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ២៣

ត្រីមាសទី ០១ ឆ្នាំ ២០១៨

ព្រះរាជក្រឹត្យ

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារបាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 02-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/241 ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ចំនួន 0៥ រូប 2៨៥៩
- 02-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/242 ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ២៧ រូប 2៨៦0
- 02-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/243 ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនិសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ លោក Edouard GEORGE 2៨៦១
- 02-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/244 ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ១១ រូប 2៨៦២
- 02-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/245 ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងកញ្ញា ចំនួន ៥៩ រូប 2៨៦៣
- 02-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/246 ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី កញ្ញា និងព្រះសង្ឃ ចំនួន ១៦៨ រូប/អង្គ 2៨៦៥
- 02-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/247 ស្តីពី និយ័តកម្មប្តូរប្រភេទក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការចំនួន 0៨ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាករណីពិសេស របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 2៨៦៨
- 03-03-2018 -ព្រះរាជក្រឹត្យ នស/រកត/0318/248 ស្តីពី ការតែងតាំងឯកឧត្តម **គី តិច** ជា ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែម លើមុខងារបច្ចុប្បន្ន 2៨៧0

១

- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៤៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម
ចាម ម៉ុង ជាទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៍ជនបទ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ២៨៧១
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥០ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ
ចំនួន ០៣ រូប ២៨៧២
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី
ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៧ រូប ២៨៧៣
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥២ ស្តីពី និយ័តកម្មឋានន្តរស័ក្តិ និងថ្នាក់ ជាករណី
ពិសេស ដល់មន្ត្រីរាជការ ចំនួន ០៩ រូប របស់ក្រសួងចំនួន ០៥ ២៨៧៤
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥៣ ស្តីពី និយ័តកម្ម ក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់
តាមវេនអតីតភាពការងារដល់លោកស្រី **ម៉ែន ឆន្ទី** នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់
ក្រសួងមហាផ្ទៃ ២៨៧៦
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់តាម
អតីតភាពការងារ ជាករណីពិសេស ដល់លោក **លី សុខ្វី** នៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម
របស់អាជ្ញាធរសវនកម្មជាតិ និងដាក់លោក ឱ្យចូលនិវត្តន៍ ២៨៧៧
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមអគ្គនាយក
ពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ២៨៧៨
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បដិ ចំពោះ លោក **ម៉ែត ពិទ្ធ** ២៨៧៩
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ អស់លោក ចំនួន ០៣ រូប ២៨៨០
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៥៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក ចំនួន ០២ រូប ២៨៨១
- 0៣-0៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៦០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រី និងកងកម្លាំងប្រដាប់អាវុធ
ចំនួន ១០២ រូប ២៨៨២

គ

- ០៣-០៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៦១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ២៨ រូប ២៨៨៤
- ០៣-០៣-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៣១៨/២៦២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ចំពោះ លោកជំទាវ អស់លោក និងលោកស្រី ចំនួន ១០ រូប ២៨៨៦

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ១៣-០២-២០១៨ -អនុក្រឹត្យលេខ ១៧ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ៤២១,៧០ ហិកតា មានទីតាំង ស្ថិតនៅ ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចេញពីដីព្រៃ សម្បទានរបស់ក្រុមហ៊ុន សាម លីង និងធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ ដោយធ្វើ ប្រទានកម្មជាកម្មសិទ្ធិ និងចុះបញ្ជីដីចេញប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់តាមនីតិវិធី ២៨៨៧
- ១២-០៣-២០១៨ -អនុក្រឹត្យលេខ ៣៦ អនក្រ.បក ស្តីពី ការកែប្រែ និងការតម្លើងប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ២៨៩១
- ០៦-០៣-២០១៨ -អនុក្រឹត្យលេខ ២៧០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២៨៩៥
- ០៦-០៣-២០១៨ -អនុក្រឹត្យលេខ ២៧១ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៩០៥
- ០៦-០៣-២០១៨ -អនុក្រឹត្យលេខ ២៧២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៩០៧
- ០៦-០៣-២០១៨ -អនុក្រឹត្យលេខ ២៧៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២៩០៨
- ០៧-០៣-២០១៨ -អនុក្រឹត្យលេខ ២៧៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៩១០
- ០៧-០៣-២០១៨ -អនុក្រឹត្យលេខ ២៧៥ អនក្រ.តត ស្តីពី ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ២៩១២
- ០៧-០៣-២០១៨ -អនុក្រឹត្យលេខ ២៧៦ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ២៩១៤
- ០៧-០៣-២០១៨ -អនុក្រឹត្យលេខ ២៧៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៩២១
- ០៧-០៣-២០១៨ -អនុក្រឹត្យលេខ ២៧៨ អនក្រ.តត ស្តីពី ការតាំងសិប្បក្របខ័ណ្ឌមន្ត្រីក្រុមការ ២៩២២
- ០៧-០៣-២០១៨ -អនុក្រឹត្យលេខ ២៧៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៩២៧
- ០៧-០៣-២០១៨ -អនុក្រឹត្យលេខ ២៨០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២៩២៨

០៧-០៣-២០១៨	-អនុក្រឹត្យលេខ ២៨១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	២៩៣០
០៩-០៣-២០១៨	-អនុក្រឹត្យលេខ ២៨២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២៩៣២
០៩-០៣-២០១៨	-អនុក្រឹត្យលេខ ២៨៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២៩៣៤
០៩-០៣-២០១៨	-អនុក្រឹត្យលេខ ២៨៤ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនិសារាភ័ណ្ណ	២៩៣៦
០៩-០៣-២០១៨	-អនុក្រឹត្យលេខ ២៨៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសារាភ័ណ្ណ	២៩៣៧
០៩-០៣-២០១៨	-អនុក្រឹត្យលេខ ២៨៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២៩៣៨

២-សេចក្តីសម្រេច

០២-០៣-២០១៨	-សេចក្តីសម្រេចលេខ ១៦ សសរ ស្តីពី ការបង្កើតក្រុមការងាររៀបចំការធ្វើវិសោធនកម្ម ច្បាប់ ស្តីពី លក្ខន្តិកៈមេធាវី	២៩៤០
------------	---	------

III-ការងារបណ្តាញក្រសួង

ទិស្តីការអង្រួមទ្រឹក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១៥-០៩-២០១៧	-ប្រកាសលេខ ៤៦២ ឧស.កខ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ម៉េង យី ហ្គាមេន មេនូហ្គាក់ធើរី ឯ.ក បង្កើតរោងចក្រ កាត់ដេរ ប៉ាក់ បោះពុម្ពសម្លៀកបំពាក់	២៩៤២
១៥-០៩-២០១៧	-ប្រកាសលេខ ៤៦៣ ឧស.កខ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន បឹង វិន ហ្គាមិន (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់	២៩៤៥
១៥-០៩-២០១៧	-ប្រកាសលេខ ៤៦៤ ឧស.កខ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន មេតថេក អ៊ុមអេសអ៊ីហ្សេត ខប បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់	២៩៤៨
២៦-០៩-២០១៧	-ប្រកាសលេខ ៤៦៩ ឧស.កខ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជី.អេស ឡាមីណេសិន អ៊ិនដាសស្រៀវ ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងបន្សុំស្បែកជើង	២៩៥១
២៦-០៩-២០១៧	-ប្រកាសលេខ ៤៧០ ឧស.កខ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជាស័ន អ៊ិនដាសស្រី ឯ.ក បង្កើតរោងចក្រ ផលិតអាហារកញ្ចប់គ្រប់ប្រភេទ	២៩៥៤
២៦-០៩-២០១៧	-ប្រកាសលេខ ៤៧១ ឧស.កខ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យុង ស្តារ ខេមីខល (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតទឹកថ្នាំបាញ់កង់	២៩៥៧
២៦-០៩-២០១៧	-ប្រកាសលេខ ៤៧២ ឧស.កខ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យឹង អ៊ីធើណេល (ខេមបូឌា) បង្កើតរោងចក្រ ផលិតបាតស្បែកជើង EVA និងសម្ភារៈបន្ទាប់បន្សំ	២៩៦០



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៣១៧/២៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យធានាព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ជាតុបការ

- ១-ឯកឧត្តម ហោ សារុន
- ២-ឯកឧត្តម ស្តេច សុខុម
- ៣-ឯកឧត្តម ឪក តារាវិទ្ធិ

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ផ្នែក មហាសេនា
ឯកឧត្តម ហោ មុនីវត្ត

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ផ្នែក សេនា
ឯកឧត្តម សេង ខា

២០១៧.១៥.០៣.២៤៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨

ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ:២៦៣ ស.ណ

សំណៅដែលបានកម្រិតការបែកដកយ

ថ្ងៃកន្លង ៥ រោច ២១ ឧសភា ឆ្នាំ កា នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៥/២៤២

យើង

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរជ្ជនរោត្តម ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទៅ

ក-គ្រឿងឥស្សរិយយស ជាតុបករ :

១-ឯកឧត្តមឧត្តមសេនីយឯក គូ ឥដ្ឋីមា អគ្គលេខ ៣១៣២ ៣-លោក សោ ប៊ុនលាង

២-ឧត្តមសេនីយ៍ទោ គាំ វុធិគុណ អគ្គលេខ ០៧០៥៨ ៤-លោក អ៊ុក សំណាង

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ភ្នាក់ មហាសេនីយ៍ខ្ពស់ :

១-ឯកឧត្តម លី ចាន់សុភក្តិ ៧-លោកស្រី ហួរ មនោកញ្ញា

២-វរសេនីយ៍ទោ សូយ សារ៉ាវុធ អគ្គលេខ ០៣៤២៣៥ ៨-លោក ញ៉ែម វ៉ាន់ឡឺន

៣-វរសេនីយ៍ត្រី កន សានុន អគ្គលេខ ៥៥៦៨៩ ៩-លោកបណ្ឌិត ហឹង ខ្សែវ៉ាប៉ូ

៤-លោក យ៉ាវ វុធិ ១០-លោក ប៉ូល ចំរើន

៥-លោក អ៊ុក សុវណ្ណារី ១១-លោក ខេម វាសនា

៦-លោក ហៀង ស៊ីនហុង ១២-លោក សៀក សីហាន

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ភ្នាក់ មហាសេនា :

១-វរសេនីយឯក ទូ ចន្ទី អគ្គលេខ ៧៣៦៩៣ ៤-លោក នាក់ បូណា

២-លោក ញីប ស៊ុណា ៥-លោក សំនៀង បញ្ញា

៣-លោក សែម ស័ក្តិសិនា ៦-លោក ឈឹក ដានី

ឃ-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ :

១-វរសេនីយឯក ញីម សីលា អគ្គលេខ ០០២៥៨៥ ៤-អនុសេនីយឯក ចែម ចន អគ្គលេខ ៦៦៥៣៥

២-វរសេនីយ៍ត្រី ញីម វ៉ែ: អគ្គលេខ ១៩៥៣៥០ ៥-អនុសេនីយឯក ឈឹម សុជាតា អគ្គលេខ ៥៦៥៦២

៣-វរសេនីយ៍ត្រី ផាត់ វ៉ែ: អគ្គលេខ ៦៤១៩៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាសម្តែង

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៦៧ ស.ណ

សំណៅដល់លោកតម្លៃជាការចែកផ្សាយ
ថ្ងៃអង្គារ ៥ កោន ខែ ឧសភា ឆ្នាំ កក នព្វស័ក ព.ស. ២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



០១១៧.១៤០៣.២៤៥



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រៀមព្រះរាជទាន

នូវ

គ្រឿងពស្សិវិយយស មុនីសារាត៌្តន្ត ថ្នាក់ មហាសេនា

ចំពោះ

លោក Edouard GEORGE

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៨
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋមន្ត្រី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៦៤ ស.ណ

សំណៅដែលមានកម្លាំងការបែកចេញ

ថ្ងៃអង្គារ ៤ រោច ខែឧសភា ឆ្នាំកក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា

៣១៧.១៤០៣.២៤៦



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៤/២៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជណាម

នូវ

**ក-ត្រៀមឥស្សរិយយសព្រះរាជណាមក្រកម្ពុជា ថ្នាក់ មហាសេនា
-លោក គង់ សុភារក្ស**

**ខ-ត្រៀមឥស្សរិយយសព្រះរាជណាមក្រកម្ពុជា ថ្នាក់ ធិបតី
១-ឯកឧត្តម ហេង សុខចំរើន ២-លោក ម៉ីម វាសនា**

**គ-ត្រៀមឥស្សរិយយសព្រះរាជណាមក្រកម្ពុជា ថ្នាក់ សេនា
១-លោក នឹម សុវណ្ណ ៣-លោក ឌួន សេដា
២-លោក អិច មុនី**

**ឃ-ត្រៀមឥស្សរិយយសព្រះរាជណាមក្រកម្ពុជា ថ្នាក់ អស្សប្បដិ
១-លោក សយ ធីន្ទា ៤-លោកស្រី ហង្ស សៅវ៉ាន់មី
២-លោក ត្រាត់ ណារ៉ាន់ ៥-លោក ប៊ែន សុវណ្ណា
៣-លោក ឡុច សីហារត្ន**

២៧៧.១៤០៣.២៤៧

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨

**ព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ២៦៤ ស.ណ
សំណៅជ័យមានកម្ពុជាភារវិបាកដ្ឋាន
ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៣១៧/២៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម
នូប

ក- គ្រឿងឥស្សរិយយស ព្រះរាជណាមប្រកម្ពុជា ថ្នាក់ មហាសេរីវិញ្ញាណ :

- | | |
|----------------------------------|------------------------------------|
| ១-ឯកឧត្តម សៀ ហ៊ុន | ២-លោកជំទាវ ឧត្ត សាវីរ |
| ៣-ឯកឧត្តម យ៉ែម វិរៈ | ៤-ឯកឧត្តម ស៊ិន រ៉ូ |
| ៥-ឯកឧត្តម យ៉ែម ច័ន្ទណារ៉ុ | ៦-លោកជំទាវ វ៉ែន សិរីលក្ខិណា |
| ៧-ឯកឧត្តម អ៊ូ ម៉ានីវ៉ា | ៨-លោក កែវ សុវណ្ណារ៉ា |
| ៩-លោក គង់ ពុទ្ធិ | ១០-លោក លី គុចហ៊ុយ |
| ១១-លោក កែវ ចន្ទា | ១២-លោក គង់ ស៊ីច័ន្ទ |
| ១៣-លោក អ៊ុយ សម្បត្តិ | ១៤-លោក ស៊ិន ប៊ុណ្ណា |
| ១៥-លោក យ៉ែម សំណាង | |

ខ- គ្រឿងឥស្សរិយយស មុនីសាវត្តន្ទ ថ្នាក់ មហាសេរីវិញ្ញាណ :

- | | |
|-----------------------------|---------------------------------|
| ១-លោកជំទាវ សៀ សុជាតា | ២-លោកជំទាវ ប៊ុណ្ណ សំខាន់ |
|-----------------------------|---------------------------------|

គ- គ្រឿងឥស្សរិយយស ព្រះរាជណាមប្រកម្ពុជា ថ្នាក់ មហាសេនា :

- | | |
|----------------------------|------------------------------------|
| ១-លោក កែវ សារឿន | ២-លោក ស្រី សាមធី |
| ៣-លោក ហាង ជីវ័ន្ត | ៤-លោក គុច គឹមហៀង |
| ៥-លោក ខៀវ សុផល | ៦-លោក ចាន់ ថារី |
| ៧-លោក សាង វិជ័យ | ៨-លោក វ៉ែន សុភ័ក្ត្រវិញ្ញាណ |
| ៩-លោក នី គឹមស្រេន | ១០-លោក សេក ស៊ីវ៉េត |
| ១១-លោក អ៊ុយ ពិសិដ្ឋ | ១២-លោក អ៊ុន ហាន |
| ១៣-លោក អ៊ុំ ចាន់ណេ | ១៤-លោក អ៊ុន សុជា |
| ១៤-លោក ឱក សត្យា | |



ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- | | |
|-----------------------------|-------------------------|
| ១-លោកស្រី អ៊ុក សុមុតី | ២-លោកស្រី នាយ គឹមសុផានី |
| ៣-លោក យ៉ន ធី | ៤-លោកស្រី ថោង សុវត្តិ |
| ៥-លោក តែ សុផានេត | ៦-លោក ម៉ុន្នុន ចន្ទា |
| ៧-លោក ឆេង ចន្ទនា | ៨-លោក អ៊ុំ កាវិជ្ជ |
| ៩-លោក អ៊ុំ ហាវ៉ាឡុង | ១០-លោក សោម សិទ្ធិ |
| ១១-លោក រ៉ែន សុភ័ក្ត្រធម្មនៈ | ១២-លោក សិត ផាន |
| ១៣-លោក ម៉ែន មកេត | ១៤-លោក ឡេង សុមិន្ទ |
| ១៥-លោក សុខ មុវ៉ា | ១៦-លោក លឹម សុខ |

ង- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្បធិ :

- | | |
|--------------------|-------------------|
| ១-លោក ទុំ សុគន្ធា | ២-លោក ឯម សុជាតិ |
| ៣-កញ្ញា អ៊ុំ សុគីម | ៤-លោក ជា រ៉ែរី |
| ៥-លោក ម៉ុំ ម៉ុនី | ៦-លោក ឡេង តូច |
| ៧-លោក អ៊ុំ ចន្ទនា | ៨-លោក ញ៉ែន សុផល |
| ៩-លោក សៅ សុំតូន | ១០-លោក វ៉ា តឺន |
| ១១-លោក ជា ពិសិដ្ឋ | ១២-លោក មេក ចន្ទនា |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៨
ក្នុងព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០១១៧.១៤០៣.២៤៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ:២៦៦ ស.ណ

សំណៅដៃលម្អិតស្តីអំពីការបែកចែក
ថ្ងៃអង្គារ ៥ កើត ខែជល្គន ឆ្នាំកុរ ពស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១២/២៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
 (យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
 នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)
ត្រៀមព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយស ជាតុបការ

១- ព្រះទេវសត្តា	ក្លឿយ មេត្តា	១០- លោកជំទាវ	ថោង សុជាតា
២- មហាឧបាសក	ជា សីហា	១១- ឧត្តមសេនីយ៍ទោ	អ៊ុច ធុន្ទី
៣- មហាឧបាសិកា	ឡៅ គីរិយា	១២- ឧត្តមសេនីយ៍ត្រី	គីន ឌីន
៤- ឧត្តមសេនីយ៍ឯក	យីម សុភមង្គល	១៣- លោក	គុច ផេង
៥- ឧត្តមសេនីយ៍ឯក	សុ សុខ័ណ្ណ	១៤- លោក	ម៉ែន ជីវិត
៦- ឧត្តមសេនីយ៍ទោ	ខែក យុវជន	១៥- លោកស្រី	ត្រាន់ សុជាតា
៧- ឯកឧត្តម ឧកញ៉ា	ចេ សុភមង្គល	១៦- លោកស្រី	ម៉ែន សុភាព
៨- ឯកឧត្តម	ចិន្យា ជាង	១៧- លោក	សាម យ៉ាង
៩- ឧកញ៉ា	ស្រ្តីយ ម៉ៅ	១៨- លោក	ម៉ែន កាតី

ខ-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រុងកម្ពុជា ថ្នាក់ មហាសេរីចម្បង

១- ព្រះមហា	ធីន សុភា	៣៩- សាស្ត្រាចារ្យ	ពង់ នាយ
២- ព្រះមហា	ហេង ហុន	៤០- សាស្ត្រាចារ្យ	កើត យុវនឿ
៣- ឧបាសិកា	គីរ សារីន	៤១- Mrs.	SUNIRATANA CHOW
៤- លោកស្រី	ជា ណារី	៤២- Mr.	VIRATEP YUKTASEVI
៥- ឯកឧត្តម	ស៊ុយ ស៊ុន	៤៣- Mr.	PONGDEJ NUM-UPATCHA
៦- ឯកឧត្តម	ហួង លេងធីន	៤៤- លោក	ម៉ៅ សាវ៉ាត
៧- ឧត្តមសេនីយ៍ទោ	លាង ចន្ទធីត្រី	៤៥- វេជ្ជបណ្ឌិត	យុ សុភាងធី
៨- ឧត្តមសេនីយ៍ត្រី	ឡុន សាវៀន	៤៦- លោក	តែង ជីវិត
៩- ឧត្តមសេនីយ៍ត្រី	អោក សំណាង	៤៧- លោក	ចៅ យាង
១០- លោកជំទាវ	ម៉ុង មីន្តា	៤៨- លោក	អោម សារុន
១១- លោកជំទាវ	ពត ចំនួន	៤៩- លោក	សុខណា ជានិច្ច
១២- លោកជំទាវ	ម៉ិ ធីន្ទី	៥០- លោក	អេង សោតា
១៣- វរសេនីយ៍ឯក	ឌី ប្រុស	៥១- លោក	ឆាង សុយាង
១៤- វរសេនីយ៍ឯក	ហេង សេងហួ	៥២- លោក	គុច បណ្ឌិត
១៥- វរសេនីយ៍ឯក	ជា ម៉ុង	៥៣- លោក	ឡាយ វិសិដ្ឋ
១៦- វរសេនីយ៍ឯក	ពេជ្រ សាវៀន	៥៤- លោក	អ៊ុក គីតុន
១៧- វរសេនីយ៍ឯក	ផង យុត្តា	៥៥- លោក	យីម ហេង
១៨- វរសេនីយ៍ទោ	ហេង សុភាត	៥៦- លោក	ម៉ែ សុខុន



១៩-	វរសេនីយ៍ទោ	ជិន សាវីរី	៥៧-	លោក	ចាយ សុខុន
២០-	វរសេនីយ៍ទោ	ចាន់ ជិនាច	៥៨-	លោក	យូ ធីត្យុម្ព័រ
២១-	វរសេនីយ៍ទោ	ម៉ិច សំបូរ	៥៩-	លោក	យឹម ម៉េងចារិទ
២២-	វរសេនីយ៍ទោ	ខុច ម៉ុក្រីន	៦០-	លោក	ចាន់ ម៉ុងឃើន
២៣-	វរសេនីយ៍ត្រី	គន សុគំណុ	៦១-	លោក	សុខ ចិត្រា
២៤-	វរសេនីយ៍ត្រី	គឹម លាទ	៦២-	លោក	សុខ ពិសិដ្ឋ
២៥-	វរសេនីយ៍ត្រី	អ៊ុំ សុភាព	៦៣-	លោក	គួច វិណា
២៦-	វរសេនីយ៍ត្រី	រុន្ទាត់ សុវិជ្ជា	៦៤-	លោក	ធីត សិគ
២៧-	វរសេនីយ៍ត្រី	សុខ សម្បត្តិ	៦៥-	លោក	ង៉ែ សុភាព
២៨-	វរសេនីយ៍ត្រី	ហឿន ជារី	៦៦-	លោក	នី មកា
២៩-	វរសេនីយ៍ត្រី	ហឿន តុឌី	៦៧-	លោក	អ៊ុច ម៉ុងថេង
៣០-	អនុសេនីយ៍ឯក	សៅ ស៊ីណា	៦៨-	លោក	រ៉ា ហុច
៣១-	អនុសេនីយ៍ឯក	ខែម តុឌី	៦៩-	លោក	លីម លីម
៣២-	អនុសេនីយ៍ទោ	សេង ភិក្ខុ	៧០-	កញ្ញា	ម៉ុងនី ស្រីស្រី
៣៣-	អនុសេនីយ៍ទោ	ចារិទ ម៉ាថាយ	៧១-	កញ្ញា	រ៉ូង រដ្ឋាត្រី
៣៤-	អនុសេនីយ៍ទោ	ឈុន តាច	៧២-	លោក	រស់ គនៈ
៣៥-	អនុសេនីយ៍ត្រី	សែម ចិន្ទា	៧៣-	លោក	ច័ន លាត
៣៦-	លោកជំទាវ	អង បញ្ញា	៧៤-	លោក	យ៉ាង មណីវិគ្គ
៣៧-	លោក	រ៉ូត ម៉ុងស៊ី	៧៥-	លោក	អ៊ុំ បញ្ញាតុម
៣៨-	លោកស្រី	គួង សាវេនី	៧៦-	លោក	វិត ខេមរាស៊ី
ក-គ្រឿងសម្របសម្រួលស សង្គមព្រះមហាក្សត្រយាង ព្រះស៊ីសុត្តិ មុនីច័យ កុសុមៈ ណារីត្តំ ថ្នាក់ មហាសេវីចម្ព័ន្ធ					
១-	ឯកឧត្តម	ស៊ី ឧត្តម	៧-	លោកស្រី	ខុច សុផាន់ណា
២-	លោកជំទាវ	ចាន់ ចាន់ថា	៨-	កញ្ញា	យាត ម៉ុងមុនីនាត
៣-	លោកជំទាវ	ចាន់ ហាធី	៩-	កញ្ញា	លាទ ឈមី
៤-	វរសេនីយ៍ទោ	ទុត សារី	១០-	កញ្ញា	ឈុន សុវណ្ណលីដា
៥-	លោក	សុខ តារិទ	១១-	កញ្ញា	ឈុន វណ្ណលីសា
៦-	លោក	ពត សុធាវិគ	១២-	កញ្ញា	ស៊ីថា នីតដាចធី
ខ-គ្រឿងសម្របសម្រួលស មុនីសាណត៍ណុ ថ្នាក់ មហាសេវីចម្ព័ន្ធ					
១-	ព្រះតេជគុណ	អ៊ុំ ញាណ	៧-	លោក	ថា វណ្ណៈ
២-	ព្រះតេជគុណ	ឈឿន ឈុក	៨-	លោកស្រី	ព្រាម តុត្តា
៣-	ឯកឧត្តម	សៅ ខុសាតុ	៩-	លោក	លាទ ចិត្រាច័យ
៤-	ឧត្តមសេនីយ៍ឯក	ម៉ុក ចាន់ជារី	១០-	លោក	ធីម លាទ
៥-	វរសេនីយ៍ឯក	ចំរើន រតនា	១១-	លោក	លាទ បន្ទាតា
៦-	វរសេនីយ៍ទោ	សុខ ឡេន	១២-	លោក	អែម វណ្ណា
គ-គ្រឿងសម្របសម្រួលស សុវណ្ណា ថ្នាក់ មហាសេវីចម្ព័ន្ធ					
១-	ឧត្តមសេនីយ៍ទោ	សុ សំណាច	៥-	វរសេនីយ៍ទោ	អ៊ុច ម៉ុងឈឿន
២-	វរសេនីយ៍ឯក	ហួន ចាន់គនៈ	៦-	វរសេនីយ៍ទោ	ពិន ម៉ុងតាត



៣- វរសេនីយ៍ឯក	លោក គុណា	៧- អនុវរសេនីយ៍ទោ	កៀន សុខីច
៤- វរសេនីយ៍ឯក	ឈុន ចន្ទធី	៨- លោកស្រី	លោក ចន្ទធីច្របុត្រ
ច- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា			
១- ឧត្តមសេនីយ៍ទោ	លោក ចន្ទធីច្របុត្រ	៨- លោក	លោក នេអេតា
២- ឧត្តមសេនីយ៍ទោ	សក់ កែវចន្ទាវិរ្យ	៩- លោក	លោក ម៉េងឃីន
៣- វរសេនីយ៍ទោ	ម៉ោញ សារិន	១០- លោក	អ៊ុក វ៉ានី
៤- វរសេនីយ៍ទោ	សំអុល សុគំរុត្ត	១១- កញ្ញា	មេ ខាត្រៀង
៥- វរសេនីយ៍ទោ	មុត ពិសុគី	១២- លោក	ឈុន លីលាច
៦- វរសេនីយ៍ទោ	អៀង ប៊ុន	១៣- លោក	សុំន សុតា
៧- វរសេនីយ៍ត្រី	គិន គាន	១៤- លោក	ឈុន សុគត្រា
ឆ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី			
១- លោក	ឯម សំណាច	៥- អនុសេនីយ៍ឯក	ទុត គប់
២- លោក	នី កែវចន្ទាវិរ្យ	៦- លោក	ប៊ុន ហុច
៣- លោក	ស្វាយ ចាន់រ័ត	៧- លោក	ជា សុជាតិ
៤- លោក	យៀង ធានី	៨- លោកស្រី	រី សុគត្រា
ជ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា ចំពោះ ÷			
១- អនុសេនីយ៍ទោ	ឡេង ប៊ុនឃី	២- លោក	សេ សំណាច
ឈ- គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ			
១- ឧត្តមសេនីយ៍ទោ	ខាត់ ចីរ័ត្ន	១០- ឧត្តមសេនីយ៍ទោ	តាំង សេចិនអ័ប
២- ឧត្តមសេនីយ៍ទោ	លី គីមនាយ	១១- វរសេនីយ៍ឯក	អៀង ចន្ទធី
៣- ឧត្តមសេនីយ៍ត្រី	ចាន់ ពិសិដ្ឋ	១២- វរសេនីយ៍ឯក	ស្រុយ ជាន់
៤- ឧត្តមសេនីយ៍ត្រី	សុខ គេនា	១៣- វរសេនីយ៍ឯក	តាំង សុំហៀង
៥- ឧត្តមសេនីយ៍ត្រី	ធី ឈុនសុខ	១៤- វរសេនីយ៍ទោ	ធី ធី
៦- ឧត្តមសេនីយ៍ត្រី	សៀ សុផា	១៥- វរសេនីយ៍ត្រី	សែម សោភ័ណ
៧- ឧត្តមសេនីយ៍ត្រី	ដួង តារិន្ទិ	១៦- វរសេនីយ៍ត្រី	អ៊ុ សុជាតិ
៨- វរសេនីយ៍ឯក	ហែម គិន	១៧- វរសេនីយ៍ត្រី	សុំម ហៀង
៩- វរសេនីយ៍ឯក	ស្រាក់ ធានីត	១៨- វរសេនីយ៍ត្រី	គៀង មេសា

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨
 ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រធានរដ្ឋស្តីទី

លេខ: ១៤០៣.២៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
 លេខ: ២៦១ ស.ណ
 សំណេរដែលមានអន្លើជាការបែកដក្សយ
 ថ្ងៃក្រោយ ៥ ពោធិ៍សាត់ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨
ហត្ថលេខា និងការពាររដ្ឋាភិបាល
សាយ សុខា





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៤/២៤០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពី សហលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ -- និយ័តកម្មប្តូរប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការចំនួន ០៨ រូប នៃក្របខណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ជាករណីពិសេស របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដូចមានរាយនាមខាងក្រោម ៖

ក/- និយ័តកម្មប្តូរប្រភេទក្របខណ្ឌតាមអតីតភាព និងមុខតំណែង			
១	លោក ហួត ចាន់យ៉ាវ៉ែត	ពីនាយក្រុមការ ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
ខ/- និយ័តកម្មឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ និងមុខតំណែង			
១	ឯកឧត្តម រេនេត ចូរ៉ា	ពីវរមន្ត្រី ថ្នាក់លេខ ២	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២	ឯកឧត្តម ម៉ឺង ចរិយា	ពីវរមន្ត្រី ថ្នាក់លេខ ២	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៣	ឯកឧត្តម ម៉ឺ ចូរ៉ាត់	ពីវរមន្ត្រី ថ្នាក់លេខ ៣	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦



៤	ឯកឧត្តម ជុន វ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥	ឯកឧត្តម គុល ញ៉ាត់	ពីរមន្ត្រី ថ្នាក់លេខ ៣	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៦	ឯកឧត្តម ស៊ីម ចិនី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៧	លោក សេង សុផ្នី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ .- សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៨
ព្រះបរមនាយករដ្ឋមន្ត្រី និងព្រះរាជក្រសួងបន្ទាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ព.ស. ១៤០៣.២៥០

លេខ: ២៦៧ ស.ណ

សំណៅដែលបានផ្តល់ជូនដោយការចែកចាយ
 ថ្ងៃអង្គារ ៥ រោច ខែ ឧសភា ឆ្នាំ ព.ស. ២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតមន្ត្រីការពាររដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **គី តិប** ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ **រដ្ឋមន្ត្រី** បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨
គូងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**
លេខ: ២៤៧ ស.ណ

សំណៅដែលបានតម្លៃជាការចែកផ្សាយ
ថ្ងៃពុធ ២ រោច ១៥ លុះ ឆ្នាំរកា នព្វស័ក ព.ស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



៣៣.១៨០៣.២៤១



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការ បើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ហាម អ៊ុំម** ជាទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៍ជនបទ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨
គូច ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.១៤០៣.២៤២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ២៤៧ ស.ណ
សំណៅដល់មាតិកាស្តីពីការបែកចែកធនធាន
ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ ព្រះរាជក្រឹត្យ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤
រដ្ឋសភា
អគ្គនាយកដ្ឋានការងាររាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៨/៤៤០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបរមរត្នកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងវានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ :

- ១- ឧត្តមសេនីយ៍ទោ **គិន ឡាយ** អត្តលេខ **០៦២១**
- ២- ឧត្តមសេនីយ៍ទោ **ខេង លីដា** អត្តលេខ **០៧៣៤**
- ៣- ឧត្តមសេនីយ៍ទោ **ជុំ ឆន្ទា** អត្តលេខ **៧៣៣៦៣** ។


មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨
សម្តេចព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៨០៣-៤៥៣

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ២៧៧ ស.ណ

សំណៅដែលមានសម្តែងជាការបែកផ្សាយ
ថ្ងៃពុធ ២ កើត ខែស្រាព្វ ឆ្នាំកក្ក ឧត្តស័ក ព.ស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨
អគ្គនាយកដ្ឋានការងាររដ្ឋាភិបាល





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៤១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជា នៃក្រសួងមហាផ្ទៃ :

១- វរសេនីយ៍ឯក	ប៊ុន រ៉ៃ	អត្តលេខ	០១០៩៩
២- វរសេនីយ៍ឯក	ស៊ុន ប៊ុនឈាន	អត្តលេខ	០៧២៩៦
៣- វរសេនីយ៍ឯក	អេឡុង រតនា	អត្តលេខ	០៧៣៧៦
៤- វរសេនីយ៍ឯក	យូ ទួនហេង	អត្តលេខ	០៨៨១១
៥- វរសេនីយ៍ឯក	អាល បូរិន្ទ	អត្តលេខ	៣៧៣៦៣
៦- វរសេនីយ៍ឯក	ប៊ុន សុឆារ៉ូ	អត្តលេខ	៥៧៣០៦
៧- វរសេនីយ៍ឯក	ហាវ សុខា	អត្តលេខ	៧១៨៦៤ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៨
ពួកព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៧.១៨០៣.២៤២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ២៧៦ ស.ណ

សំណៅដែលបានតម្លៃជាការបែកចែក
ថ្ងៃពុធ ៦ រោច ខែផល្គ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហក្រា ១: និយ័តកម្មឋានន្តរស័ក្តិ និងថ្នាក់ ជាករណីពិសេស ដល់មន្ត្រីរាជការ ចំនួន ០៩ រូប របស់ក្រសួងចំនួន ០៥ ៖

ក/-ក្រសួងអភិវឌ្ឍន៍ជនបទ

- ១- ឯកឧត្តម **នួន ជាញ៉ិល** ពី ឧត្តមមន្ត្រី ថ្នាក់លេខ ៤ មក ឧត្តមមន្ត្រី ថ្នាក់លេខ ២
- ២- ឯកឧត្តម **ម៉ីន ច័ន្ទធួន្ត** ពី ឧត្តមមន្ត្រី ថ្នាក់លេខ ៤ មក ឧត្តមមន្ត្រី ថ្នាក់លេខ ២



- ៣- លោក **គឹម សេរីធីត** ពី វេមន្ត្រី ថ្នាក់លេខ ២ មក ឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៤- លោក **លាង សេង** ពី វេមន្ត្រី ថ្នាក់លេខ ២ មក ឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ៥- លោក **ជ្រោយ ម៉ុង** ពី វេមន្ត្រី ថ្នាក់លេខ ៣ មក ឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ខ/- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**
- ១- ឯកឧត្តម **ម៉ាល សុគ្រី** ពី វេមន្ត្រី ថ្នាក់លេខ ៣ មក ឧត្តមមន្ត្រី ថ្នាក់លេខ ៦
- គ/- ក្រសួងសាធារណការ និងដឹកជញ្ជូន**
- ១- លោក **ញឹម ពិដោរ** ពី វេមន្ត្រី ថ្នាក់លេខ ៣ មក ឧត្តមមន្ត្រី ថ្នាក់លេខ ១
- ឃ/- ក្រសួងផែនការ**
- ១- លោក **ចេង សាមាណ** ពី វេមន្ត្រី ថ្នាក់លេខ ១ មក ឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ង/- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**
- ១- ឯកឧត្តម **សារុន ធុន្ទា** ពី វេមន្ត្រី ថ្នាក់លេខ ៣ មក ឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ៥/១១ ឆ្នាំ២០១៨
ក្រុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១៨០៣ ២៥៥

លេខ: ២៤ ៦ ស.ណ
សំណៅវិទ្ធគណបាលកម្ពុជាការចែកផ្សាយ
 ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំ ពាក ឧត្តស័ក ព.ស. ២៥៦០
 រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៣១៨/២៤១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបរមវង្សឧត្តមរាជវង្ស

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាតិក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់តាមវេនអតីតភាពការងារដល់លោកស្រី **ម៉ែន ឆន្ទី** ពីឋានន្តរស័ក្តិ **នាយក្រមការ** ថ្នាក់លេខ **១** មកឋានន្តរស័ក្តិ **ឧត្តមមន្ត្រី** ថ្នាក់លេខ **៥** នៃក្របខ័ណ្ឌមន្ត្រី រដ្ឋបាលជាតិក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨

គូចព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប៊ិចុលសេនាភក្តី សាយ ឈុំ

លេខ ២៧៥ ស.ណ

សំណៅជ័យស្រីសម្តេចនាយករដ្ឋមន្ត្រី

ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨ ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨

អគ្គនាយកដ្ឋានការពាររដ្ឋាភិបាល



សាយ សុខា

៣៣.១៨០៣.២៤៦



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៣៩ ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីលក្ខន្តិកៈ ដោយឡែកក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងហ៊ុនន្តរស៊ីក្តិ និងថ្នាក់តាមអតីតភាពការងារ ជាករណីពិសេស ដល់លោក **លី សុឡី** ពីហ៊ុនន្តរស៊ីក្តិ សវនករដើមខ្សែ ថ្នាក់លេខ ១ មកហ៊ុនន្តរស៊ីក្តិសវនករដើមខ្សែពិសេស ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ សវនកម្ម របស់អាជ្ញាធរសវនកម្មជាតិ។
- មាត្រា ២ :** ដាក់លោក **លី សុឡី** ហ៊ុនន្តរស៊ីក្តិសវនករដើមខ្សែពិសេស ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម របស់អាជ្ញាធរសវនកម្មជាតិ ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៨។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ១៧០៣.២៤៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ២៧៧ ស.ណ
សំណៅដៃលេខសម្តេចជាអគ្គនាយករដ្ឋមន្ត្រី
ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៨
អគ្គនាយករដ្ឋមន្ត្រី



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរសក្តិឧត្តមអគ្គនាយករដ្ឋមន្ត្រីពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៖
- ១ លោក **ខៀង ចយ** អគ្គលេខ ០០៧២ ពីអគ្គនាយក ថ្នាក់លេខ ១ មកឧត្តមអគ្គនាយក ថ្នាក់លេខ ៣
 - ២ លោក **ថាច់ សុគន្ធី** អគ្គលេខ ០០៧៨ ពីអគ្គនាយក ថ្នាក់លេខ ១ មកឧត្តមអគ្គនាយក ថ្នាក់លេខ ៣
 - ៣ លោក **គឹម នៃ** អគ្គលេខ ០០៩១ ពីអគ្គនាយក ថ្នាក់លេខ ១ មកឧត្តមអគ្គនាយក ថ្នាក់លេខ ៣
 - ៤ លោក **រដ្ឋ ម៉ីនឡើង** អគ្គលេខ ០៣០៤ ពីអគ្គនាយក ថ្នាក់លេខ ១ មកឧត្តមអគ្គនាយក ថ្នាក់លេខ ៣ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៧.១៨០៣.២៤៤

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៨
**គូចព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**
លេខៈ២៧៧៩ ស.ណ
សំណេរដែលមានតម្លៃជាការចែកឱ្យយ
ថ្ងៃពុធ ៦ រោច ខែជេស្ឋ ឆ្នាំកុរ ឧត្តស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨
អគ្គលេខាធិការព្រះរាជអាជ្ញា





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៤/២០១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
 នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជណាម

នូវ

គ្រឿងកសិកម្មវិយាយស **ព្រះរាជណាមក្រកម្ពុជា** ថ្នាក់ **អស្សុប្បន្តិ**

ចំពោះ

លោក **ខ័ន ពិធី**

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាសម្តែង
ប្រមុខរដ្ឋស្តីទី

៣៣.១៨០៣.២៦០

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៤០ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
 ថ្ងៃពុធ ២២ ខែ ១៨ ឆ្នាំ ២០១៧ លេខស័ក ៣.ស.២៥៦០
 រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៤/២០១៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជនា

នូវ

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា

ចំពោះ

- ១- Mr. AZRI HJ. FICKRY
- ២- Mr. KAMARUL AZLAN HABIBUL RAHMAN
- ៣- លោក **សឹម អេល**

**ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

៣៧៧.១៨០៣.២៦១

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ២៤១ ស.ណ**

**សំណៅដែលមានតម្លៃជាការចែកផ្សាយ
ថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំកក ឆ្នាំសក ព.ស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨
អគ្គនាយកដ្ឋានការពាររដ្ឋាភិបាល**



សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៨/២៤៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជទាន

ដូរ

- ក- គ្រឿងឥស្សរិយយស **ព្រះរាជទានាចារ្យកម្ពុជា** ថ្នាក់ **ធិបតី**
- លោក **សុន សុម៉ាលីន**
- ខ- គ្រឿងឥស្សរិយយស **ព្រះរាជទានាចារ្យកម្ពុជា** ថ្នាក់ **សេនា**
- លោក **ឈុំ ឆោម**

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨

ភូមិព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៤២ ស.ណ

សំណៅដែលមានតម្លៃជាការបែកឆ្នោយ

ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា

៣៣.១៤០៣.២៦២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៨/២៦០

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរជ្ជកម្ម ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
 (យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
 នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)
ប្រោសព្រះរាជនាម

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិញ្ញាណ :

- | | |
|--|--|
| ១-ឧត្តមសេនីយ៍ទោ ប៊ុត ជី អត្តលេខ ៥៤៨៦៤ | ១៨-អនុសេនីយ៍ឯក ប៊ី សុវណ្ណ អត្តលេខ ៦៧៧៩៩ |
| ២-ឧត្តមសេនីយ៍ត្រី ប៊ុច លាង អត្តលេខ ០០៩៥៨០ | ១៩-អនុសេនីយ៍ឯក ពៅ សុភា អត្តលេខ ៦៦៨៩៣ |
| ៣-វរសេនីយ៍ឯក ឯម សុខចំរើន អត្តលេខ ០៣៩៦០៩ | ២០-អនុសេនីយ៍ទោ ម៉េង ខ្សែនា អត្តលេខ ៥៩៦០៣ |
| ៤-វរសេនីយ៍ឯក តៃ មុន្នី អត្តលេខ ១៣០៥៥៣ | ២១-អនុសេនីយ៍ទោ កំណួ ផានិត អត្តលេខ ៧៦២២២ |
| ៥-វរសេនីយ៍ទោ រៀន សុវណ្ណារ៉ា អត្តលេខ ៧៥៥៧៥ | ២២-លោក ញឹក សារ៉ែន |
| ៦-វរសេនីយ៍ទោ ខួត តារាវិញ្ញាណ អត្តលេខ ៧៨៨៩៤ | ២៣-លោក សាន់ វណ្ណារដ្ឋ |
| ៧-វរសេនីយ៍ទោ សៀង ម៉ុករិទ្ធ អត្តលេខ ០៦៧៨៤៧ | ២៤-លោក ឡាយ សិរិទ្ធ |
| ៨-វរសេនីយ៍ទោ ហ៊ឹង វណ្ណៈ អត្តលេខ ៦៨៤៥៤ | ២៥-លោក ឆាយ ច័ន្ទឆាយ |
| ៩-វរសេនីយ៍ទោ រៀន សុខឿន អត្តលេខ ០៥២៤៦៣ | ២៦-លោក សៅ សារ៉ាត់ |
| ១០-វរសេនីយ៍ត្រី ប៉ារ សុផា អត្តលេខ ៦៣១១៩ | ២៧-លោក ជឿង រដ្ឋា |
| ១១-វរសេនីយ៍ត្រី ហ៊ឹង សុភក្តិ អត្តលេខ ៥៦០០៧ | ២៨-លោក ហ៊ី ជានិត |
| ១២-វរសេនីយ៍ត្រី ផន ប៊ុនធឿន អត្តលេខ ៦១៨៧៦ | ២៩-លោក សម ទិត្យាកុម្មុះ |
| ១៣-វរសេនីយ៍ត្រី មៀម ការម្យ អត្តលេខ ៦១៩៩៦ | ៣០-លោក ង៉ែត ហួត |
| ១៤-វរសេនីយ៍ត្រី សាយ រដ្ឋា អត្តលេខ ៣៧៦០១ | ៣១-លោក ឈឿន សុវត្តនៈ |
| ១៥-វរសេនីយ៍ត្រី យីន វាសនា អត្តលេខ ៥៦៥៥០ | ៣២-លោក ទេព វិសាល |
| ១៦-អនុសេនីយ៍ឯក ចាន់ សំអាត អត្តលេខ ៥៧២១៨ | ៣៣-លោក ដោក កិរិទ្ធ |
| ១៧-អនុសេនីយ៍ឯក យូ ជាតង់ អត្តលេខ ៣៤៣១៩ | ៣៤-លោក ហេង ស្រីហង់ |

ខ-គ្រឿងឥស្សរិយយស សុវត្តិភាព ថ្នាក់ មហាសេរីវិញ្ញាណ :

- | | |
|--|---|
| ១-ឯកឧត្តមឧត្តមសេនីយ៍ទោ សាយ បាន អត្តលេខ ៧៥៥៤៤ | ៦-លោកស្រីអនុសេនីយ៍ឯក ឌិន ឌីន្ទាទិត្យា អត្តលេខ ៥៧៣២៩ |
| ២-វរសេនីយ៍ទោ អ៊ុំ រិទ្ធ អត្តលេខ ៥៦៦៥៩ | ៧-អនុសេនីយ៍ឯក កិន អឿន អត្តលេខ ០៣២៦៥ |
| ៣-វរសេនីយ៍ទោ ឡុង គឹម អត្តលេខ ០១០៩១៨ | ៨-អនុសេនីយ៍ឯក សែម ប៊ុន អត្តលេខ ៦៧៩៥០ |
| ៤-វរសេនីយ៍ត្រី ជួរ ហុង អត្តលេខ ០៦៦២៩ | ៩-អនុសេនីយ៍ឯក ប៉ាង វិជ្ជុល អត្តលេខ ៧៣២៨៨ |
| ៥-វរសេនីយ៍ត្រី សាន ពិសិដ្ឋ អត្តលេខ ៦៦៨៩២ | ១០-អនុសេនីយ៍ទោ សរ ពិសិដ្ឋ អត្តលេខ ៦៨៤២៥ |

គ-គ្រឿងឥស្សរិយយស មុនីសារាភណ្ណ ថ្នាក់ មហាសេរីវិញ្ញាណ :

- | | |
|--|---|
| ១-លោក វិន ហួត | ៦-វរសេនីយ៍ទោ ពេជ្រ ចំណាន អត្តលេខ ១៣០៩១៥ |
| ២-វរសេនីយ៍ឯក ម៉ម ច័ន្ទសីលា អត្តលេខ ៦៨៣៧០ | ៧-អនុសេនីយ៍ឯក ប៊ុន ឌីណា អត្តលេខ ៦៨៩៧៨ |
| ៣-វរសេនីយ៍ទោ សួស សារិន អត្តលេខ ០៨៧៧៥ | ៨-លោក ឡុង សួរ |
| ៤-វរសេនីយ៍ទោ ចេង ស៊ីមី អត្តលេខ ៧៣៦២៩ | ៩-លោក ប៉ែន កក្កដា |
| ៥-វរសេនីយ៍ទោ លី សុវណ្ណ អត្តលេខ ៦៦៦៦៦ | |



បញ្ជីគ្រឿងឥស្សរិយយស សង្កេតព្រះបរមរាជវាំង ស៊ីសុវត្ថិបុរីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ថ្នាក់ មហាសេនា :

- ១-ឯកឧត្តមឧត្តមសេនីយ៍ឯក ឈីវ មង្គល អគ្គលេខ ៦៧៩៩៩
- ២-លោកជំទាវ ម៉ក់ សុដា ឈីវ មង្គល
- ៣-ឧត្តមសេនីយ៍ទោ ជុន ស៊ីថា អគ្គលេខ ៦២០៤៣
- ៤-វរសេនីយ៍ទោ សយ សុកក្រា អគ្គលេខ ៦៨៨៤៣
- ៥-វរសេនីយ៍ត្រី កំណា សម្បជ័យ អគ្គលេខ ៥៤២៧១
- ៦-លោកស្រីវរសេនីយ៍ត្រី ពេន ផល្លា អគ្គលេខ ៧៧៦៤៥
- ៧-វរសេនីយ៍ត្រី សាយ រតនា អគ្គលេខ ៣០២៣០

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

- ១-ឧត្តមសេនីយ៍ត្រី ឡាវ ប៊ុហុត អគ្គលេខ ៦៥៣០២
- ២-វរសេនីយ៍ទោ ធាយ ម៉េងហិ អគ្គលេខ ៦៥៤៤៨
- ៣-វរសេនីយ៍ទោ គង់ សំអាត អគ្គលេខ ៧២០១២
- ៤-វរសេនីយ៍ត្រី សំ សេដ្ឋា អគ្គលេខ ៧៧៨២៩
- ៥-វរសេនីយ៍ត្រី ឆេង សំអន អគ្គលេខ ៦៩០២១
- ៦-អនុសេនីយ៍ឯក សុង វណ្ណារ៉ា អគ្គលេខ ៧៧៧០០
- ៧-អនុសេនីយ៍ឯក ណុប សុវណ្ណារិទ្ធ អគ្គលេខ ៣៨៤៩២
- ៨-អនុសេនីយ៍ឯក សុខ រ៉ែន អគ្គលេខ ៣៨៤៥១
- ៩-អនុសេនីយ៍ឯក សាក់ វណ្ណី អគ្គលេខ ២៤៤៩៣
- ១០-អនុសេនីយ៍ឯក វង្ស ចក្រា អគ្គលេខ ៧១៩៩៩
- ១១-អនុសេនីយ៍ទោ អ៊ឹង ហុងជ័រ អគ្គលេខ ៦៣៨៥៦
- ១២-អនុសេនីយ៍ទោ សំ កុសល អគ្គលេខ ២០៧៣១៤
- ១៣-លោក ឡាយ ង៉ែត

ឆ-គ្រឿងឥស្សរិយយស សុខភាព ថ្នាក់ មហាសេនា :

- ១-លោកស្រី រស់ ស៊ីថា
- ២-វរសេនីយ៍ត្រី មាស ថាវី អគ្គលេខ ៣៧៣៥៤
- ៣-លោក ម៉ែន ចាន់ណា

ឈ-គ្រឿងឥស្សរិយយស មុនីសាវត្ថុ ថ្នាក់ មហាសេនា :

- ១-លោក នូ ប៊ុនយ៉ាង
- ២-លោក លួត សាលី
- ៣-លោកស្រី សែម ពៅ
- ៤-អនុសេនីយ៍ទោ កែវ រដ្ឋវិទ្យា អគ្គលេខ ៦៥៤៦៨

ដ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

- ១-វរសេនីយ៍ទោ ឆន សុកក្រា អគ្គលេខ ២៣០៩៤៤

ឈ-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ :

- ១-ឧត្តមសេនីយ៍ត្រី លី គុណ អគ្គលេខ ០៤៨៥១៣
- ២-ឧត្តមសេនីយ៍ត្រី លីម ឆេងហិត អគ្គលេខ ០២៥៦៧៩
- ៣-វរសេនីយ៍ទោ អេង សារ៉ាន់ អគ្គលេខ ៥៥៩៥៥
- ៤-វរសេនីយ៍ត្រី ម៉ី សនសុដា អគ្គលេខ ៥៤២៩២
- ៥-វរសេនីយ៍ត្រី យូ សុភ័ក្ត្រ អគ្គលេខ ៦៣៣៤១
- ៦-អនុសេនីយ៍ឯក ពុំ សិរីវិឌ្ឍនា អគ្គលេខ ៦៨៨០១
- ៧-អនុសេនីយ៍ទោ យស សុខេមរ័ត្នា អគ្គលេខ ៦៣៨២៦
- ៨-អនុសេនីយ៍ឯក ឆេង សុខឡេង អគ្គលេខ ៦៨៥១៩
- ៩-អនុសេនីយ៍ឯក សុង សុខភារ៉ាត់ អគ្គលេខ ៥៤៧៥៣
- ១០-អនុសេនីយ៍ឯក គឹម ធាយ អគ្គលេខ ១៩០៧២៧
- ១១-អនុសេនីយ៍ឯក នី វ្រ្រា អគ្គលេខ ៦៨៦២៨
- ១២-អនុសេនីយ៍ឯក សួន សីលា អគ្គលេខ ៧១៩៩៤
- ១៣-អនុសេនីយ៍ឯក ខឹម សន អគ្គលេខ ៣៨១០៧
- ១៤-អនុសេនីយ៍ទោ ម៉េង គង់ អគ្គលេខ ៦៥៥១២
- ១៥-អនុសេនីយ៍ទោ រស់ កុសល្យ អគ្គលេខ ៧៤១៦០
- ១៦-អនុសេនីយ៍ត្រី គង់ ពន្លី អគ្គលេខ ៧៤១៧៩

ញ-គ្រឿងឥស្សរិយយស ការពារជាតិ មាស ប្រាក់ សំរិទ្ធិ :

- ១-ឧត្តមសេនីយ៍ត្រី ចូរ ឈុនឡាយ អគ្គលេខ ៧៥៧៥៨
- ២-វរសេនីយ៍ត្រី ម៉ែន សារ៉ាត អគ្គលេខ ៥៤៧២៧
- ៣-អនុសេនីយ៍ឯក លុក សុវណ្ណា អគ្គលេខ ៧៦៨៧៨
- ៤-អនុសេនីយ៍ទោ សេង តាវា អគ្គលេខ ៧៧៤៣៨
- ៥-អនុសេនីយ៍ទោ ឯម សុផល អគ្គលេខ ៧៧៣៩៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨
ក្រុមព្រះបរមនាម និងការព្រះរាជក្រាសម្ព័ន្ធជាម
ប្រមុខរដ្ឋស្តីទី

០៣៧.១៥០៣.២៦៣

ហត្ថលេខា និងព្រះរាជលញ្ឆករ
សង្កេតវិបុលសេនាភក្តី សាយ ឈុំ
លេខ: ២៤៧ ស.ណ

សំណេរដែលមានតម្លៃជាអនិច្ចកាល
ថ្ងៃពុធ ២៤ ខែ ឧសភា ឆ្នាំ ២០១៨ ព្រឹក ៧ ខែ មីនា ឆ្នាំ ២០១៨





**ព្រះរាជក្រឹត្យ
យើង**

នស/រកត/០៣១៨/២៤៦១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសេចក្តីព្រះរាជណាម

ដូរ

ក. គ្រឿងឥស្សរិយយស ជាតូបការ

- ១ ឯកឧត្តម ហូ វិមិត្រ
- ២ ឯកឧត្តម ឌីត ធីណា
- ៣ ឯកឧត្តម ម៉េង សន្តិដារ៉ា

ខ. គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម

- ១ ឯកឧត្តម សុខ ខាវ៉ាន់
- ២ លោកជំទាវ ម៉ែន ឆនា
- ៣ លោកជំទាវ ឌីត លីនដា
- ៤ ឯកឧត្តម ហេង ចាន់ធួន
- ៥ ឯកឧត្តម កៅ ឆារ៉ូ
- ៦ ឯកឧត្តម ញឹក សុមេធរ
- ៧ ឯកឧត្តម លាង តារលី
- ៨ ឯកឧត្តម មុជ ឈុនហ៊ុន

គ. គ្រឿងឥស្សរិយយស សុវត្តរា ថ្នាក់ មហាសេនីយឧត្តម

- ១ ឯកឧត្តម ប្រាក់ ចាន់ធឿន
- ២ ឯកឧត្តម ឌីន ណារិទ្ធ
- ៣ ឯកឧត្តម ម៉េង ណាមុន
- ៤ ឯកឧត្តម ស៊ីយ ឌីម៉ង់
- ៥ ឯកឧត្តម យស មុនីរ៉ាត់



- ៦ ឯកឧត្តម វិចិត្រ ហ្សូនា
- ៧ ឯកឧត្តម ខៀម សុរ
- ៨ លោក វ៉ែន ជេន
- ៩ លោក លឹម ឌុត្តា

ឃ. គ្រឿងកម្រិតស្រវិយយស សុវត្ថារា ថ្នាក់ មហាសេនា

- ១ ឯកឧត្តម មុន សីន
- ២ ឯកឧត្តម លី ចន្ទ្យា
- ៣ លោកស្រី តី ជានី
- ៤ លោក អ៊ុយ ឌីម៉ូឡា
- ៥ លោក យ៉ា និមល
- ៦ លោក ចាន់ សុជាតិ
- ៧ លោក ជា សុជាតិ
- ៨ លោក ខៀម សេរីវិសិដ្ឋិ

៣៣.១៨០៣.២៦៤

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រាប់

ប្រមូលរដ្ឋស្តីទី

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ២៤ ៥ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ
ថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំកក ពុស្ស ៣ ៧៤៦០

រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨

ហត្ថលេខាអគ្គនាយករដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៣១៨/២៦២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឱ្យសេចក្តី

ផ្លូវ

ក-គ្រូប្រឹក្សាស្រុកស្រែយស មូលីសារាត៌្តន្តា ថ្នាក់ មហាសេរីច្បង

១-លោកជំទាវ **ម៉ែន សំរុន**

២-លោកជំទាវ **យួន ម៉ុំ**

៣-លោកជំទាវ **ពៅ ជានី**

៤-លោកស្រី **ម៉ែន សំរុន**

៥-លោក **អេង ចន្ទ្រា**

៦-លោក **សុផាត យុត្តិធន**

ខ-គ្រូប្រឹក្សាស្រុកស្រែយស មូលីសារាត៌្តន្តា ថ្នាក់ មហាសេនា

១-លោកស្រី **ហែម ម៉ារីណា**

២-វរសេនីយ៍ឯក **អ៊ុំ ចន** អត្តលេខ ១៣៣៧៦៤

៣-វរសេនីយ៍ឯក **កេន ចន្ទ្រា** អត្តលេខ ២០៧៤៩៧

៤-វរសេនីយ៍ត្រី **អ៊ុំ ចំរើន** អត្តលេខ ៣៧៦៣៥

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចបិតុលសេនាភក្តី សាយ ឈុំ

លេខ: ២៧៤ ស.ណ

សំណៅដៃលោកអគ្គនាយករដ្ឋមន្ត្រី

ថ្ងៃពុធ ៦ រោច ខែឧសភា ឆ្នាំ កា ១១៧៧ ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៨

អគ្គនាយករដ្ឋមន្ត្រី

សាយ សុខា

លេខ. ១៨០៣. ២៦២



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការកាត់ដីទំហំ ៤២១,៧០ ហិកតា មានទីតាំងស្ថិតនៅ ភូមិស្រែច្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចេញពីដីព្រៃសម្បទានរបស់ក្រុមហ៊ុន សាម លីម និងធ្វើអនុបយោគជាដីកសិកម្មរបស់រដ្ឋដោយធ្វើប្រទានកម្មជាកម្មសិទ្ធិ និងចុះបញ្ជីដីចេញប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់អាស័យដ្ឋានលីមីតធី

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ០២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញអនុក្រឹត្យលេខ១៤៦ អនក្រ.បកចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០០៥ ស្តីពីសម្បទានដីសេដ្ឋកិច្ច
- បានឃើញសារាចរលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- លិខិតលេខ ៦៨៧/១៧ លស.ខតយ ចុះថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តត្បូងឃ្មុំ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១: កាត់ផ្ទៃដីទំហំ ៤២១,៧០ហិកតា (បួនរយម្ភៃមួយហិកតាក្បែរសិបបី) មានទីតាំងស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចេញពីដីព្រៃសម្បទានរបស់ក្រុមហ៊ុន សាម លីង និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ដោយធ្វើប្រទានកម្មជាកម្មសិទ្ធិ និងចុះបញ្ជីដីចេញប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់តាមនីតិវិធីតាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ ។

មាត្រា ២: ប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា ១ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តត្បូងឃ្មុំ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិដោយចុះបញ្ជីដីនិងចេញប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់តាមនីតិវិធី ។

មាត្រា ៣: បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៤: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់គ្រងដី ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។


ថ្ងៃពុធ ១៣ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការ រាជរដ្ឋាភិបាល
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្តីពីការកាត់ដីចំនួន ៤២១,៧០ ហិកតា
 នៅភូមិស្រែត្រាំង ឃុំត្រពាំងព្រីង ស្រុកគគីរ ខេត្តស្រុចម្ប៉ែ បេឡាពីរក្រសម្បទានរបស់ក្រុមហ៊ុន សាម លីឡូ
 សម្រាប់ធ្វើអនុបយោគ និងប្រធានកម្មស្ថាបនាស្ទឹង ដោយចុះបញ្ជីដំបូងអនុកាត់កាប់





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ... ១១៧៧ ... ១៩៧៧ ក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

**ការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិក
ក្រុមប្រឹក្សាភិបាលនៃ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីតំណែង និងការិយាល័យ
ប្រជាពលរដ្ឋភាគទាំង ខេត្ត ក្រុង ស្រុក ខណ្ឌ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមរបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្តីពីការកំណត់ ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី២
- បានឃើញអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់ ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងប្រធានការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលក្រុង ស្រុក
- បានឃើញអនុក្រឹត្យលេខ១៨១ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្តីពីការកំណត់ ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើត ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .-

ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ ត្រូវបានដំឡើងនិងកំណត់ដូចខាងក្រោម៖

ល.រ	បរិយាយ	ប្រាក់ឧបត្ថម្ភ(រៀល)
១	ប្រធានក្រុមប្រឹក្សារាជធានី ប្រធានក្រុមប្រឹក្សាខេត្ត	១ ៣៦០ ០០០
២	សមាជិកក្រុមប្រឹក្សារាជធានី សមាជិកក្រុមប្រឹក្សាខេត្ត	១ ០៨៥ ០០០

៣	ប្រធានក្រុមប្រឹក្សាក្រុង ប្រធានក្រុមប្រឹក្សាស្រុក ប្រធានក្រុមប្រឹក្សាខណ្ឌ	១ ០៧៥ ០០០
៤	សមាជិកក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខណ្ឌ	៨៦០ ០០០
៥	មេឃុំ ចៅសង្កាត់	១ ០៣០ ០០០
៦	ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២	៨០០ ០០០
៧	សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់	៧០០ ០០០
៨	មេភូមិ	២៥០ ០០០
៩	អនុប្រធានភូមិ	២០០ ០០០
១០	សមាជិកភូមិ	១៨០ ០០០

មាត្រា ២ .-

ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ប្រធានផ្នែក អនុប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវបានដំឡើងនិងកំណត់ដូចខាងក្រោម៖

ល.រ	បរិយាយ	ប្រាក់ឧបត្ថម្ភ(រៀល)
១	ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត	១ ៣៦០ ០០០
២	អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត	១.០៨៥ ០០០
៣	ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ	១ ០៧៥ ០០០
៤	ប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត	៥៤០ ០០០
៥	អនុប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត	៥២០ ០០០

មាត្រា ៣ .-

ប្រាក់ឧបត្ថម្ភដែលបានកំណត់នៅក្នុងអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ តទៅ។

មាត្រា ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក្រុមប្រឹក្សាជាតិ គណៈអភិបាលរាជធានី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាយុវ ក្រុមប្រឹក្សាសង្កាត់ និងមេឃុំ ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៤៩ ១១ ១២២ ខែ ៤៩២៥ ឆ្នាំ ១២២១ នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ**

សម្តេចក្រឡាហោម ស ខេង

**ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ពេជ្រ ម៉ីនមិន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៧០.អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ចំនួន ២៨៧ គ្រឿង ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ចំនួន ២៨៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចប្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

១	វរសេនីយ៍ឯក	ធីត សុភាព	អត្តលេខ ០១០១៤៤ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប
២	វរសេនីយ៍ឯក	ជឹម សំអេន	អត្តលេខ ០៩៩៤៦០ មេបញ្ជាការរងកងការពារព្រំដែនលេខ៤០៣
៣	វរសេនីយ៍ឯក	ជឹម សាវ៉ាត	អត្តលេខ ០០២៣១២ មេបញ្ជាការ វរសេនាតូចកាំភ្លើងធំ
៤	វរសេនីយ៍ទោ	សុ ម៉េត	អត្តលេខ ០២៩៥០៤ មេបញ្ជាការ វរសេនាតូចរថព្រះលេខ៦៩
៥	វរសេនីយ៍ទោ	ហឡូ ពៅ	អត្តលេខ ០០៩៩៨៤ មេបញ្ជាការរង វរសេនាតូចរថព្រះលេខ៦៩
៦	វរសេនីយ៍ទោ	ឃី យូរ៉ា	អត្តលេខ ០១០០៥៤ មេបញ្ជាការរងកងការពារព្រំដែនលេខ៤០៣
៧	វរសេនីយ៍ទោ	ហៅ សំអេត	អត្តលេខ ០១២៥២៧ មេបញ្ជាការរងកងការពារព្រំដែនលេខ៤០៣
៨	វរសេនីយ៍ទោ	លុយ សុភាព	អត្តលេខ ០១៩៥០៩ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប
៩	វរសេនីយ៍ទោ	ខេង ពៅ	អត្តលេខ ០១៩៥១២ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប
១០	វរសេនីយ៍ទោ	ឡេង ដាត	អត្តលេខ ០១៩០៤៣ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប
១១	វរសេនីយ៍ទោ	អៀន ឌិត	អត្តលេខ ០១៨៧៨៧ នាយការិយាល័យទី៣តំបន់ប្រតិបត្តិការសឹករងសៀមរាប
១២	វរសេនីយ៍ទោ	ជំនំ សារិទ្ធ	អត្តលេខ ០៥០៩៩៦ នាយការិយាល័យបច្ចេកទេសតំបន់ប្រតិបត្តិការសឹករងសៀមរាប
១៣	វរសេនីយ៍ទោ	ភត់ វិសាល	អត្តលេខ ០១៩០៣២ នាយការិយាល័យទី២តំបន់ប្រតិបត្តិការសឹករងសៀមរាប

១៤	វរសេនីយ៍ទោ	ឡុង ប៊ុនណារ៉ា	អត្តលេខ ០៣០១១៤ នាយការិយាល័យហ្វឹកហ្វឺនតំបន់ប្រតិបត្តិការសឹករងសៀមរាប
១៥	វរសេនីយ៍ទោ	លីម ឆន្ទ្រៈ	អត្តលេខ ០៣០១២៦ នាយផ្នែកហិរញ្ញវត្ថុតំបន់ប្រតិបត្តិការសឹករងសៀមរាប
១៦	វរសេនីយ៍ទោ	យីម អ៊ុន	អត្តលេខ ០១៩០៩៦ មេបញ្ជាការវរសេនាភារពារព្រំដែនលេខ៤០៨តំបន់ប្រតិបត្តិការសឹករងសៀមរាប
១៧	វរសេនីយ៍ទោ	ឡា ប៊ុនហាន	អត្តលេខ ០១៩០៨០ មេបញ្ជាការ វរសេនាភូមលេខ២តំបន់សឹករងសៀមរាប
១៨	វរសេនីយ៍ទោ	នឹម ប៊ុនធឿន	អត្តលេខ ០១០១៥២ មេបញ្ជាការ វរសេនាភូមលេខ៣តំបន់ប្រតិបត្តិការសឹករងសៀមរាប
១៩	វរសេនីយ៍ទោ	មូត កុសល្យ	អត្តលេខ ០១៩៥១៣ មេបញ្ជាការផ្នែកសឹករងប្រាសាទបាគងតំបន់សឹករងសៀមរាប
២០	វរសេនីយ៍ទោ	ឡេង ឡេង	អត្តលេខ ០១៩៥១៦ មេបញ្ជាការផ្នែកសឹករងក្រចកតំបន់ប្រតិបត្តិការសឹករងសៀមរាប
២១	វរសេនីយ៍ទោ	ឡេង តែម	អត្តលេខ ០១៨៥៧៧ មេបញ្ជាការផ្នែកសឹករងអង្គរធំតំបន់ប្រតិបត្តិការសឹករងសៀមរាប
២២	វរសេនីយ៍ទោ	យីម យ៉េង	អត្តលេខ ០៥១៣៤៦ មេបញ្ជាការផ្នែកសឹករងវ៉ារិនតំបន់ប្រតិបត្តិការសឹករងសៀមរាប
២៣	វរសេនីយ៍ត្រី	កុង សុគន្ធា	អត្តលេខ ១៩៨៣៨៩ ជំនួយការផ្នែកគីមីសាស្ត្រ ការិយាល័យទី៣ កងទ័ពជើងគោក
២៤	វរសេនីយ៍ត្រី	គង់ ហុន	អត្តលេខ ០៤៤៩៣៣ ជំនួយការ លេខាធិការដ្ឋាន ការិយាល័យទី២ កងទ័ពជើងគោក
២៥	វរសេនីយ៍ត្រី	ហាន ចំរើន	អត្តលេខ ០៥១៣២០ នាយការិយាល័យទី៥តំបន់ប្រតិបត្តិការសឹករងសៀមរាប
២៦	វរសេនីយ៍ត្រី	ចាន់ ស្នី	អត្តលេខ ០១៩៥១១ មេបញ្ជាការផ្នែកសឹករងស្វាយរៀងតំបន់ប្រតិបត្តិការសឹករងសៀមរាប
២៧	វរសេនីយ៍ត្រី	ពៅ ចាន់ធឿន	អត្តលេខ ០៣០១១០ មេបញ្ជាការផ្នែកសឹករងក្រុងសៀមរាបតំបន់ប្រតិបត្តិការសឹករងសៀមរាប
២៨	វរសេនីយ៍ត្រី	ខុយ ភី	អត្តលេខ ០៣០១៤៣ មេបញ្ជាការផ្នែកសឹករងអង្គរធំតំបន់ប្រតិបត្តិការសឹករងសៀមរាប
២៩	វរសេនីយ៍ត្រី	យ៉ាត ភឿន	អត្តលេខ ០១៩៥១៨ មេបញ្ជាការផ្នែកសឹករងបន្ទាយស្រីតំបន់ប្រតិបត្តិការសឹករងសៀមរាប
៣០	វរសេនីយ៍ត្រី	សាយ ចំរើន	អត្តលេខ ០៣០១៥២ មេបញ្ជាការផ្នែកសឹករងស្វាយលើតំបន់ប្រតិបត្តិការសឹករងសៀមរាប
៣១	វរសេនីយ៍ត្រី	គង វិបុល	អត្តលេខ ០៥១១៣៩ នាយការិយាល័យអភិវឌ្ឍន៍តំបន់ប្រតិបត្តិការសឹករងសៀមរាប
៣២	វរសេនីយ៍ត្រី	វត្ត វ៉ា	អត្តលេខ ០៤១៩៥២ មេបញ្ជាការផ្នែកសឹករងជីក្រែងតំបន់ប្រតិបត្តិការសឹករងសៀមរាប
៣៣	វរសេនីយ៍ត្រី	ពៅ ខួនលីម	អត្តលេខ ០៦៩៧៦៥ មេបញ្ជាការរងកងការពារព្រំដែនលេខ ៤០៣
៣៤	វរសេនីយ៍ត្រី	រុន ថាវរិទ្ធ	អត្តលេខ ១៨៨៧៦០ មេបញ្ជាការរងកងការពារព្រំដែនលេខ ៤០៣
៣៥	វរសេនីយ៍ត្រី	ម៉ាត់ លី	អត្តលេខ ០១៩០៩៤ មេបញ្ជាការរងកងការពារព្រំដែនលេខ ៤០៣
៣៦	វរសេនីយ៍ត្រី	ប៉ែន សំរិទាន	អត្តលេខ ០៥០៤៦០ មេបញ្ជាការរងកងការពារព្រំដែនលេខ ៤០៣
៣៧	វរសេនីយ៍ត្រី	ជួន សុដាន	អត្តលេខ ០២៩៦១០ សេនាធិការកងការពារព្រំដែនលេខ ៤០៣
៣៨	វរសេនីយ៍ត្រី	ម៉ាង ធឿន	អត្តលេខ ០៥៩៩៣៩ មេបញ្ជាការកងអនុសេនាធិការកងការពារព្រំដែនលេខ ៤០៣
៣៩	វរសេនីយ៍ត្រី	សុខ ឈឿយ	អត្តលេខ ០៣៤៥៤២ មេបញ្ជាការកងល្បាតទី២កងការពារព្រំដែនលេខ ៤០៣
៤០	វរសេនីយ៍ត្រី	ចាម ធឿន	អត្តលេខ ០៥០៦៣៦ មេបញ្ជាការកងល្បាតទី៣កងការពារព្រំដែនលេខ ៤០៣
៤១	វរសេនីយ៍ត្រី	ម៉េត កម	អត្តលេខ ០៣៤៧៧៤ មេបញ្ជាការកងល្បាតទី៥កងការពារព្រំដែនលេខ ៤០៣
៤២	វរសេនីយ៍ត្រី	ហាន មិម	អត្តលេខ ០២៩៤៩១ មេបញ្ជាការរង វរសេនាភូមកាំភ្លើងធំ
៤៣	វរសេនីយ៍ត្រី	ខេង ប៊ុន	អត្តលេខ ០៤១៥៨៨ មេបញ្ជាការរង វរសេនាភូមស៊ើបការណ៍
៤៤	វរសេនីយ៍ត្រី	អ៊ុន ចាន់ណា	អត្តលេខ ០៥០៤៧១ មេបញ្ជាការរង វរសេនាភូមស៊ើបការណ៍
៤៥	វរសេនីយ៍ត្រី	យី យ៉ែន	អត្តលេខ ០៥៩៨៧១ មេបញ្ជាការរង វរសេនាភូមស៊ើបការណ៍
៤៦	វរសេនីយ៍ត្រី	គុម ស៊ីម	អត្តលេខ ០៤១៥៩០ មេបញ្ជាការរង វរសេនាភូមការពារអាកាស



៤៧	វរសេនីយត្រី	ឈិន ម៉ិក	អត្តលេខ ១០១០៨២ ជំនួយការសេនាធិការវរសេនាតូចការពារអាកាស
៤៨	អនុសេនីយឯក	ធីតា ធារី	អត្តលេខ ០៦៨៨១០ ជំនួយការបុគ្គលិក វរសេនាតូចការពារអាកាស
៤៩	អនុសេនីយឯក	អ៊ឹម អេឡុង	អត្តលេខ ០៦៨៧៦២ មេបញ្ជាការរង អនុសេនាធិទី២ អនុសេនាធិបញ្ជូនសារ
៥០	អនុសេនីយឯក	សៅ គីមលី	អត្តលេខ ០៥០៥១២ ជំនួយការភស្តុភារ វរសេនាតូចការពារអាកាស
៥១	អនុសេនីយឯក	អ៊ុន ឡឿន	អត្តលេខ ១០១៧៤៧ មេបញ្ជាការកងល្បាតទី៤កងការពារព្រំដែនលេខ៤០៣
៥២	អនុសេនីយឯក	តូច ឆី	អត្តលេខ ២១០៨៥៦ មេបញ្ជាការកងល្បាតទី៦កងការពារព្រំដែនលេខ៤០៣
៥៣	អនុសេនីយឯក	សី សារីន	អត្តលេខ ១៥៩០៨១ មេបញ្ជាការកងល្បាតទី១កងការពារព្រំដែនលេខ៤០៣
៥៤	អនុសេនីយឯក	ហ៊ឹម ផែន	អត្តលេខ ០៥០៦០៩ ជំនួយការ បុគ្គលិកកងការពារព្រំដែនលេខ៤០៣
៥៥	អនុសេនីយឯក	សៅ ឧត្តម	អត្តលេខ ០២៩៥៦៣ ជំនួយការ ហិរញ្ញវត្ថុកងការពារព្រំដែនលេខ៤០៣
៥៦	អនុសេនីយឯក	វ៉ា ពៅពិសិដ្ឋ	អត្តលេខ ១៤៣៤០១ ជំនួយការ ហិរញ្ញវត្ថុកងការពារព្រំដែនលេខ៤០៣
៥៧	អនុសេនីយឯក	ពៅឡ ម៉ុងឡុង	អត្តលេខ ១៥៩១៤២ ជំនួយការប្រតិបត្តិការសឹក ព្រំដែនលេខ៤០៣
៥៨	អនុសេនីយឯក	ច័ន សាវ៉ាន	អត្តលេខ ០២៩៦០៦ ជំនួយការ ភស្តុភារកងការពារព្រំដែនលេខ៤០៣
៥៩	អនុសេនីយឯក	នាវ ឡឿន	អត្តលេខ ០៤៤៥៤២ មេបញ្ជាការរង កងល្បាតទី២កងការពារព្រំដែនលេខ៤០៣
៦០	អនុសេនីយឯក	ឃុំ សុខុម	អត្តលេខ ២១៩៧៨៧ មេបញ្ជាការរង កងល្បាតទី៥កងការពារព្រំដែនលេខ៤០៣
៦១	អនុសេនីយឯក	គួង វិន	អត្តលេខ ០៦៦១១៧ មេបញ្ជាការរង កងអនុសេនាធិទី១កងការពារព្រំដែន៤០៣
៦២	អនុសេនីយឯក	ឆោយ ម្រេង	អត្តលេខ ០២៨៦១៣ មេបញ្ជាការរង កងល្បាតទី៦កងការពារព្រំដែនលេខ៤០៣
៦៣	អនុសេនីយឯក	ស៊ុយ ណារ៉ា	អត្តលេខ ០៣០០៩៦ នាយផ្នែកសុខាភិបាលតំបន់ប្រតិបត្តិការសឹករងសៀមរាប
៦៤	អនុសេនីយឯក	សេង សារឿន	អត្តលេខ ០៣៧៣៣៧ នាយផ្នែកបំភ្លឺអគ្គរៈតំបន់ប្រតិបត្តិការសឹករងសៀមរាប
៦៥	អនុសេនីយឯក	គីម វិធី	អត្តលេខ ០៥១២៤៦ នាយការិយាល័យទី១តំបន់ប្រតិបត្តិការសឹករងសៀមរាប
៦៦	អនុសេនីយឯក	ស៊ុន អុនណារ	អត្តលេខ ០៥១៣៦៩ នាយការិយាល័យទី៤តំបន់ប្រតិបត្តិការសឹករងសៀមរាប
៦៧	អនុសេនីយឯក	រូសី សារីន	អត្តលេខ ១៤៦០២៣ បុគ្គលិករដ្ឋបាល វរសេនាតូចលេខ៤២១
៦៨	អនុសេនីយឯក	ជីម តាំ	អត្តលេខ ០៧០៩៤១ មេបញ្ជាការរងកងអនុសេនាធិទី១វរសេនាតូចលេខ៤២១
៦៩	អនុសេនីយឯក	ឡឿន សុទ្ធ	អត្តលេខ ០៦០១៥៦ មេបញ្ជាការរងកងអនុសេនាធិទី១វរសេនាតូចលេខ៤២៤
៧០	អនុសេនីយឯក	វិគ ហឿន	អត្តលេខ ០៦០១៧៤ មេបញ្ជាការរងកងអនុសេនាធិទី១វរសេនាតូចលេខ៤២៤
៧១	អនុសេនីយឯក	ម៉ុក ម៉ៅ	អត្តលេខ ០៦០១៦០ មេបញ្ជាការកងអនុសេនាធិទី២វរសេនាតូចលេខ៤២៤
៧២	អនុសេនីយឯក	ឡាយ ម៉ុងឡុន	អត្តលេខ ០២៩៧៨៧ មេបញ្ជាការរងកងអនុសេនាធិទី១វរសេនាតូចលេខ៤២២
៧៣	អនុសេនីយទោ	ឡុន ចុក	អត្តលេខ ១៤៦១៤៣ ជំនួយការ ពេទ្យ វរសេនាតូចលេខ៤២១
៧៤	អនុសេនីយទោ	ចំន ពៅ	អត្តលេខ ១៤៦៥១៦ ជំនួយការ ពេទ្យវរសេនាតូចលេខ៤២២
៧៥	អនុសេនីយទោ	យ៉ាន់ អេឡឹម	អត្តលេខ ១៥១៤១៣ បុគ្គលិកហ្វឹកហ្វឺនវរសេនាតូចលេខ៤២២
៧៦	អនុសេនីយទោ	ហ៊ុន ហួត	អត្តលេខ ០៨០២២៦ ជំនួយការ ហ្វឹកហ្វឺនវរសេនាតូចលេខ៤២៤
៧៧	អនុសេនីយទោ	ចាន់ ជាតិ	អត្តលេខ ០៧១២២៧ មេបញ្ជាការរងកងអនុសេនាធិទី១វរសេនាតូចលេខ៤២៤
៧៨	អនុសេនីយទោ	សូ សុភ័ក្រ	អត្តលេខ ០៥០៩៥២ ជំនួយការភស្តុភារ វរសេនាតូចរថក្រោះលេខ៦៩
៧៩	អនុសេនីយទោ	រស់ រុន	អត្តលេខ ០៥៩៨៩៣ មេបញ្ជាការរង វរសេនាតូចការពារអាកាស

៨០	អនុសេនីយទោ	ថោង សារិទ្ធ	អត្តលេខ ១៤៥៨៦៧ មេបញ្ជាការរង អនុសេនាធំដឹកជញ្ជូន
៨១	អនុសេនីយទោ	ស៊ាប ស៊ុន	អត្តលេខ ០៦០២៥៩ មេបញ្ជាការរង អនុសេនាធំ១វរសេនាតូចការពារឃ្នាំង
៨២	អនុសេនីយទោ	ជូ ថង	អត្តលេខ ១០១៤៦២ មេបញ្ជាការរង អនុសេនាធំ២វរសេនាតូចការពារឃ្នាំង
៨៣	អនុសេនីយទោ	បូង អុល	អត្តលេខ ១០១៥៧៤ មេបញ្ជាការ អនុសេនាតូច១ អនុសេនាធំ២វរសេនាតូចការពារឃ្នាំង
៨៤	អនុសេនីយទោ	គឹម ថាត	អត្តលេខ ០៥៩៩១៤ មេបញ្ជាការ អនុសេនាតូច២ អនុសេនាធំ១វរសេនាតូចការពារឃ្នាំង
៨៥	អនុសេនីយ៍ត្រី	ចេរីន ណែម	អត្តលេខ ០៧០៩៨៦ ជំនួយការ ហ្វឹកហ្វឺនវរសេនាតូចលេខ៤២១
៨៦	អនុសេនីយ៍ត្រី	ធួន ចុន្ទី	អត្តលេខ ០៧១០២១ មេបញ្ជាការរងកងអនុសេនាតូចការពារវរសេនាតូចលេខ៤២១
៨៧	អនុសេនីយ៍ត្រី	ដុន ក្កាត់	អត្តលេខ ១៤៦០១០ មេបញ្ជាការរងកងអនុសេនាតូចដឹកជញ្ជូនវរសេនាតូចលេខ៤២១
៨៨	អនុសេនីយ៍ត្រី	ហួន អឿន	អត្តលេខ ០២៩៨១៤ មេបញ្ជាការរងកងអនុសេនាធំទី១វរសេនាតូចលេខ៤២៣
៨៩	អនុសេនីយ៍ត្រី	នាគ ហុនឃី	អត្តលេខ ០៧៩៧៤២ ជំនួយការបុគ្គលិក វរសេនាតូចថក្រោះលេខ៦៩
៩០	អនុសេនីយ៍ត្រី	ឃី ឆ្នាំ	អត្តលេខ ១០៣៤៣១ ជំនួយការវិស្វកម្ម វរសេនាតូចថក្រោះលេខ៦៩
៩១	អនុសេនីយ៍ត្រី	សុខ សាម៉េត	អត្តលេខ ១០០៦៤៦ មេបញ្ជាការរង អនុសេនាធំដឹកជញ្ជូន
៩២	នាយចំណង់	អាង ឈ្នួញ	អត្តលេខ ១៤៧០៥១ មេបញ្ជាការកងអនុសេនាតូចដឹកជញ្ជូនវរសេនាតូច ៤២១
៩៣	នាយចំណង់	សួន សុផាត	អត្តលេខ ១០៥៦៩២ មេបញ្ជាការ អនុសេនាតូច១ វរសេនាតូចការពារឃ្នាំង
៩៤	ព្រឹទ្ធបាលឯក	ហ៊ឹម ថ្លៃន	អត្តលេខ ២៣៤៨០៣ មេបញ្ជាការរង អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូចការពារឃ្នាំង
៩៥	ព្រឹទ្ធបាលឯក	សំន់ ធី	អត្តលេខ ១០៥៤៣៨ មេបញ្ជាការរង អនុសេនាធំ១ វរសេនាតូចការពារឃ្នាំង
៩៦	វរសេនីយ៍ឯក	នេវ៉ា ចាន់ថង	អត្តលេខ ០១៨៩៨៩ នាយរងការិយាល័យទី១ យោធាភូមិភាគទី៤
៩៧	អនុសេនីយ៍ឯក	ហ៊ុន ម៉ុនធឿន	អត្តលេខ ០៣៤៨៨៣ ជំនួយការសិក្សាគំរោង ការិយាល័យទី១ យោធាភូមិភាគទី៤
៩៨	អនុសេនីយ៍ឯក	ឃីញ៉ា ថាង	អត្តលេខ ០៥១១៩៥ ជំនួយការសិក្សាគំរោង ការិយាល័យទី១ យោធាភូមិភាគទី៤
៩៩	នាយចំណង់	ហាង សារឿន	អត្តលេខ ២២០៦៧១ បុគ្គលិក បំរើការ លេខាធិការដ្ឋាន យោធាភូមិភាគទី៤
១០០	នាយចំណង់	សារ៉ាត់ ត្រួង	អត្តលេខ ១០១៧០៩ បុគ្គលិក បំរើការ លេខាធិការដ្ឋាន យោធាភូមិភាគទី៤
១០១	វរសេនីយ៍ឯក	ស៊ុន យួន	អត្តលេខ ០១៨៩៧៦ នាយរងការិយាល័យទី១ យោធាភូមិភាគទី៤
១០២	វរសេនីយ៍ទោ	ជួប ស៊ីឌី	អត្តលេខ ០៤៤៥២១ នាយរងការិយាល័យទី១ យោធាភូមិភាគទី៤
១០៣	ព្រឹទ្ធបាលឯក	ឃីង សាគួន	អត្តលេខ ១៥១៦០១ មេបញ្ជាការរងកងអនុសេនាតូចការពារវរសេនាតូច ៤២១
១០៤	អនុសេនីយ៍ទោ	ត្រុំ វិញសាន	អត្តលេខ ១៤៩៨៥៤ មេបញ្ជាការរង ផ្នែកសឹករងកៀនស្វាយ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១០៥	អនុសេនីយ៍ទោ	ចន ត្រី	អត្តលេខ ១៥០០០ មេបញ្ជាការរង ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១០៦	អនុសេនីយ៍ឯក	យុន សាធឿន	អត្តលេខ ១៤៩៩៧ មេបញ្ជាការរង គម្ពីរដីងលេខ១ ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១០៧	អនុសេនីយ៍ត្រី	ម៉ិ សារ៉េត	អត្តលេខ ០៩១៥៧១ មេបញ្ជាការរង គម្ពីរដីងលេខ១ ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១០៨	អនុសេនីយ៍ឯក	ឌីង សាធឿន	អត្តលេខ ០៥៦៧៣០ ជំនួយការចិត្តសាស្ត្រ ផ្នែកសឹករងអង្គស្នួល តំបន់ប្រតិបត្តិការសឹករងកណ្តាល
១០៩	អនុសេនីយ៍ឯក	ជួប ចន្ទី	អត្តលេខ ០៥៦៧១៣ ជំនួយការបច្ចេកទេស ផ្នែកគីលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកណ្តាល
១១០	អនុសេនីយ៍ឯក	ត្រុំ ណារ៉ុច	អត្តលេខ ០៦៣៥៩០ មេបញ្ជាការ គ.ពា វ.តូច១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១១១	អនុសេនីយ៍ទោ	សុខ ណេត	អត្តលេខ ៦៧៦២៥ នាយប៉ុស្តិ៍ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
១១២	អនុសេនីយ៍ត្រី	អឿន ពិសិដ្ឋ	អត្តលេខ ៥៨១៥៥ មន្ត្រីប៉ុស្តិ៍ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល

១១៣	អនុសេនីយ៍ត្រី	ស្រី ណារដ្ឋ	អត្តលេខ ៦៩៥៨០ មន្ត្រីប៉ុស្តិ៍ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
១១៤	អនុសេនីយ៍ត្រី	ឌុយ សុខដា	អត្តលេខ ៦៩៧៣២ មន្ត្រីប៉ុស្តិ៍ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
១១៥	ព្រឹទ្ធបាលឯក	ភេន ដេវ៉ា	អត្តលេខ ៥៨៣៧៨ មន្ត្រីប៉ុស្តិ៍ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
១១៦	ព្រឹទ្ធបាលឯក	វិន សេរីមុត្រ	អត្តលេខ ៧៤៦៣៣ មន្ត្រីប៉ុស្តិ៍ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
១១៧	អនុសេនីយ៍ត្រី	យឿន សុខាភិរៈ	អត្តលេខ ៧៤៦៣៥ មន្ត្រីប៉ុស្តិ៍ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
១១៨	អនុសេនីយ៍ឯក	តិះ ប្រុញ	មេបញ្ជាការរង ផ្នែកសឹករងកំពង់ត្រឡាច តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
១១៩	វរសេនីយ៍ត្រី	ឌុប ម៉ុងឈុន	អត្តលេខ ០២៥៨០០ ជំនួយការមណ្ឌល៤ ការិយាល័យទី២ កងទ័ពជើងគោក
១២០	អនុសេនីយ៍ឯក	ជុន កក្កដា	អត្តលេខ ០២០៨៧៥ ជំនួយការផ្នែកលេខាធិការដ្ឋាន ការិយាល័យទី២ កងទ័ពជើងគោក
១២១	នាយចំណាង	យីន គឹមយ៉េង	អត្តលេខ ០៦១៥២៩ មេបញ្ជាការ កងអនុសេនាតូចស៊ីបការណ៍ វរសេនាតូចលេខ៤១ កងពលកូចអន្តរាគមន៍លេខ១៤
១២២	នាយចំណាង	ម៉ុង សុដល	អត្តលេខ ១០៩០៤៧ មេបញ្ជាការ កងអនុសេនាតូចស៊ីបការណ៍ វរសេនាតូចលេខ៤១ កងពលកូចអន្តរាគមន៍លេខ១៤
១២៣	អនុសេនីយ៍ឯក	ឡៅ ស្រី	អត្តលេខ ៣២៥៣២ នាយរងប៉ុស្តិ៍ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ខ-មេដាយប្រាក់ករពានរង

១	វរសេនីយ៍ត្រី	ណាយ សុដាត	អត្តលេខ ០១៨៩៧៦ ជំនួយការផ្នែកសោធននិវត្តន៍ការិយាល័យទី១
២	វរសេនីយ៍ត្រី	ហាន ម៉ុងសុវណ្ណា	អត្តលេខ ១៤៥៨៧៦ នាយរងការិយាល័យបញ្ជូនសារ
៣	វរសេនីយ៍ត្រី	ជ គិរីគ្គ	អត្តលេខ ១៦៣៨១០ នាយរងការិយាល័យបញ្ជូនសារ
៤	វរសេនីយ៍ត្រី	មីន ឈាន	អត្តលេខ ០៣១០៣៦ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនលេខ៤០៨តំបន់សឹករងសៀមរាប
៥	វរសេនីយ៍ត្រី	ជា សុភិន	អត្តលេខ ០៤១៩៥១ មេបញ្ជាការរងវរសេនាតូចលេខ៣តំបន់ប្រតិបត្តិការសឹករងសៀមរាប
៦	វរសេនីយ៍ត្រី	ម៉ៅ សារីត	អត្តលេខ ០៤១៨០២ បុគ្គលិកហិរញ្ញវត្ថុវរសេនាតូចលេខ៤២៤កងពលកូចលេខ៤២
៧	វរសេនីយ៍ត្រី	សុន ស្រីន	អត្តលេខ ០១៩២៨៥ មេបញ្ជាការវរសេនាតូចលេខ៤២៤កងពលកូចលេខ៤២
៨	វរសេនីយ៍ត្រី	ម៉ែ សារីត	អត្តលេខ០៥០៥៦៥ មេបញ្ជាការ អនុសេនាធិការកាំទ្រ វរសេនាតូចស៊ីបការណ៍
៩	វរសេនីយ៍ត្រី	សាម ឡា	អត្តលេខ ១០៣៧០១ មេបញ្ជាការរង អនុសេនាធិការកាំទ្រ វរសេនាតូចស៊ីបការណ៍
១០	អនុសេនីយ៍ឯក	សុខ វណ្ណិ	អត្តលេខ ១០១៤៦៧ ជំនួយការភស្តុភារ វរសេនាតូចស៊ីបការណ៍
១១	អនុសេនីយ៍ឯក	មីន វ៉ា	អត្តលេខ ០២៩៧៨៣ ជំនួយការបុគ្គលិកវរសេនាតូចលេខ៤២២កងពលកូចលេខ៤២
១២	អនុសេនីយ៍ឯក	ដៃ រុទ្ធី	អត្តលេខ ០៤៥៩០១ មេបញ្ជាការ កងទ័ពវរសេនាតូចលេខ៤២៤កងពលកូចលេខ៤២
១៣	អនុសេនីយ៍ឯក	សែម ស្រីន	អត្តលេខ ០៤១៩៤៥ មេបញ្ជាការរងវរសេនាតូចលេខ២តំបន់សឹករងសៀមរាប
១៤	អនុសេនីយ៍ឯក	សុខ ឆន	អត្តលេខ ០៥១០៥៥ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនលេខ៤០៨តំបន់សឹករងសៀមរាប
១៥	អនុសេនីយ៍ឯក	ហៃ ហេង	អត្តលេខ ០៥១១៤០ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនលេខ៤០៨តំបន់សឹករងសៀមរាប
១៦	អនុសេនីយ៍ឯក	សៅ ម៉ុង	អត្តលេខ ០៥១០៦៣ មេបញ្ជាការរងវរសេនាតូចលេខ៣តំបន់សឹករងសៀមរាប
១៧	អនុសេនីយ៍ឯក	ដាង ម៉ុងឡាវត្ត	អត្តលេខ ០៤១៩៣១ នាយគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាប
១៨	អនុសេនីយ៍ឯក	លាង យុស្រីង	អត្តលេខ ០២៩០៦៧ បុគ្គលិករដ្ឋបាលកងការពារព្រំដែនលេខ៤០៣
១៩	អនុសេនីយ៍ទោ	ម៉ៅ មេងឡើង	អត្តលេខ ២២០៧២០ បុគ្គលិករដ្ឋបាលកងការពារព្រំដែនលេខ៤០៣
២០	អនុសេនីយ៍ទោ	ឌុំ ឡា	អត្តលេខ ០៨៩៣២៦ ជំនួយការ វិស្វកម្មកងការពារព្រំដែនលេខ៤០៣
២១	អនុសេនីយ៍ទោ	តោង រាសិ	អត្តលេខ ២១០០៦៥ បុគ្គលិកពេទ្យកងការពារព្រំដែនលេខ៤០៣

២២	អនុសេនីយ៍ទោ	ស្រី យ៉ា	អត្តលេខ ១៤៣៤០៩ មេបញ្ជាការ កងអុសេនាតូចបញ្ជូនសារកងការពារព្រំដែន៤០៣
២៣	អនុសេនីយ៍ទោ	ហ៊ឹម ណោះ	អត្តលេខ ០៦៦១២៦ មេបញ្ជាការរង កងល្បាតទី៥កងការពារព្រំដែនលេខ៤០៣
២៤	អនុសេនីយ៍ទោ	សុខ សាណូ	អត្តលេខ ០៥១១៤៧ មេបញ្ជាការ គ គាំទ្រវេសនាតូចការពារព្រំដែនលេខ៤០៨តំបន់សិររងសៀមរាប
២៥	អនុសេនីយ៍ទោ	ហ្វួយ កាង	អត្តលេខ ០៥៩៩៣២ មេបញ្ជាការ អនុសេនាតូចជួសជុល វេសនាតូចរថក្រោះលេខ៦៩
២៦	អនុសេនីយ៍ទោ	តាំ អេត	អត្តលេខ ១០១៦៨១ មេបញ្ជាការរង អនុសេនាតូច វេសនាតូចរថក្រោះលេខ៦៩
២៧	អនុសេនីយ៍ទោ	ចៅង មុន្នី	អត្តលេខ ១០១៤៨៦ មេបញ្ជាការរង អនុសេនាតូច វេសនាតូចស៊ើបការណ៍
២៨	អនុសេនីយ៍ទោ	ខ្ញុំ ឧត	អត្តលេខ ០៥៩៩១៦ ជំនួយការហ្វឹកហ្វឺន វេសនាតូចស៊ើបការណ៍
២៩	អនុសេនីយ៍ទោ	ជឹម សាវៀន	អត្តលេខ ១០០៨៦៦ មេបញ្ជាការរង អនុសេនាតូចគាំទ្រ វេសនាតូចស៊ើបការណ៍
៣០	អនុសេនីយ៍ទោ	យូន ឌីណា	អត្តលេខ០៥៨៧១០ ជំនួយការប្រតិបត្តិការសឹក វេសនាតូចស៊ើបការណ៍
៣១	អនុសេនីយ៍ត្រី	សុត វចិត្រ	អត្តលេខ ១០០៧៧៤ មេបញ្ជាការ អនុសេនាតូច២ អនុសេនាតូច វេសនាតូចរថក្រោះលេខ៦៩
៣២	អនុសេនីយ៍ត្រី	ស្រីន ហាត់ស្រីន	អត្តលេខ ២០៤៣៥៩ មេបញ្ជាការ អនុសេនាតូចការពារ វេសនាតូចស៊ើបការណ៍
៣៣	អនុសេនីយ៍ត្រី	អ៊ឹម ចុត្តា	អត្តលេខ ១០០៦៨៩ មេបញ្ជាការ អនុសេនាតូច អនុសេនាតូចដឹកជញ្ជូន
៣៤	អនុសេនីយ៍ត្រី	ឡុត ជា	អត្តលេខ ១៤៥៨២១ មេបញ្ជាការ អនុសេនាតូច១ អនុសេនាតូច ដឹកជញ្ជូន
៣៥	អនុសេនីយ៍ត្រី	ហ៊ាន់ ហួន	អត្តលេខ ១១៧៩៧០៦ មេបញ្ជាការរង អនុសេនាតូចគាំទ្រ វេសនាតូចស៊ើបការណ៍
៣៦	អនុសេនីយ៍ត្រី	សាយ យ៉ាន	អត្តលេខ ០៥១១៥៧ នាយផ្នែកបញ្ជូនសារតំបន់ប្រតិបត្តិការសឹករងសៀមរាប
៣៧	អនុសេនីយ៍ត្រី	គាត សុខៀន	អត្តលេខ ០៧២០៥៤ មេបញ្ជាការរងវេសនាតូចការពារព្រំដែនលេខ៤០៨តំបន់សិររងសៀមរាប
៣៨	អនុសេនីយ៍ត្រី	គឹម រុទ្ធី	អត្តលេខ ០៦០២២៣ ជ.សេនាតូចវេសនាតូចការពារព្រំដែនលេខ៤០៨តំបន់សិររងសៀមរាប
៣៩	អនុសេនីយ៍ត្រី	សុខ ហួន	អត្តលេខ ០៥១១១២ មេបញ្ជាការរងវេសនាតូចលេខ៦៩តំបន់ប្រតិបត្តិការសឹករងសៀមរាប
៤០	អនុសេនីយ៍ត្រី	ជែន ខែ	អត្តលេខ ១៤៧៧៤០ មេបញ្ជាការ កងតូចការពារវេសនាតូចលេខ៤២៤
៤១	អនុសេនីយ៍ត្រី	ហាស សុខាធិ	អត្តលេខ ០៧១២២៤ បុ.ស៊ើបការណ៍ កងទ័ពវេសនាតូចលេខ៤២៤
៤២	អនុសេនីយ៍ត្រី	ជុំ សាវៀន	អត្តលេខ ១៥១៦៦៣ មេបញ្ជាការរង កងទ័ពគាំទ្រវេសនាតូចលេខ៤២៤
៤៣	អនុសេនីយ៍ត្រី	ជន ម៉ុងឃៀន	អត្តលេខ ១៤៥៩៥០ មេបញ្ជាការរងអនុសេនាតូចវិស្វកម្ម
៤៤	អនុសេនីយ៍ត្រី	យៀម វិធី	អត្តលេខ ០៥៩៩៨២ បុគ្គលិកបច្ចេកទេសកងការពារព្រំដែនលេខ៤០៣
៤៥	អនុសេនីយ៍ត្រី	ស្តេត ស្តី	អត្តលេខ ០៥០៦៣៤ ជំនួយការបញ្ជូនសារកងការពារព្រំដែនលេខ៤០៣
៤៦	អនុសេនីយ៍ត្រី	សែត ម៉ុងធី	អត្តលេខ ០៦៦១៣៥ បុគ្គលិកកុំព្យូទ័រកងការពារព្រំដែនលេខ៤០៣
៤៧	អនុសេនីយ៍ត្រី	សេង សំណាង	អត្តលេខ ២០៣៧៦៣ មេបញ្ជាការខ២ កងល្បាតទី៣កងការពារព្រំដែនលេខ៤០៣
៤៨	អនុសេនីយ៍ត្រី	តាំង សំបូរ	អត្តលេខ ២២០៣៧៨ មេបញ្ជាការរង កងល្បាតទី៤កងការពារព្រំដែនលេខ៤០៣
៤៩	នាយចំណាង	បេង ជុំង	អត្តលេខ ១០៤៨០៥ ជំនួយការ.សរសើរការិយាល័យទី ១
៥០	នាយចំណាង	ឡុយ សុខា	អត្តលេខ ១៤៣១៥៨ ជំនួយការវិស្វកម្មកងការពារព្រំដែនលេខ៤០៣
៥១	នាយចំណាង	យ៉ែម ឡានីន	អត្តលេខ ១៥៩០៥៣ ជំនួយការបុគ្គលិកកងការពារព្រំដែនលេខ៤០៣
៥២	នាយចំណាង	ហ៊ាន់ ភ័ក្រ	អត្តលេខ ២១០៤២៨ ជំនួយការសុខាភិបាលកងការពារព្រំដែនលេខ៤០៣
៥៣	នាយចំណាង	ម៉ុង ធាត	អត្តលេខ ១៥៩០៧១ បុគ្គលិកពេទ្យកងការពារព្រំដែនលេខ៤០៣
៥៤	នាយចំណាង	អ៊ុន ត្រា	អត្តលេខ ២២០៥៧៦ បុគ្គលិកពេទ្យកងការពារព្រំដែនលេខ៤០៣

៥៥	នាយចំណង់	ឃ្មុំ ធីតុ	អគ្គលេខ ០៥១០៨០ ជ.សេនាធិការវរសេនាតូចលេខ៣តំបន់សីកងសៀមរាប
៥៦	នាយចំណង់	ឃុន សុភាគី	អគ្គលេខ ០៧០៤៤៣ មេបញ្ជាការរង អនុសេនាតូច២ អនុសេនាតំ២ វរសេនាតូចថៃក្រោះលេខ៦៩
៥៧	នាយចំណង់	ឃ្មុំ ប៊ុនសៀក	អគ្គលេខ ០៨៩០៦១ មេបញ្ជាការរង អនុសេនាតូច៣ អនុសេនាតំ២ វរសេនាតូចការពារឃ្នាំង
៥៨	នាយចំណង់	ស៊ុន ធីត	អគ្គលេខ ០៦០៤៨៤ មេបញ្ជាការរង អនុសេនាតូច១ អនុសេនាតំ២ វរសេនាតូចការពារឃ្នាំង
៥៩	នាយចំណង់	កេង សម្បត្តិ	អគ្គលេខ ១០០៦៤៣ មេបញ្ជាការរង អនុសេនាតំដឹកជញ្ជូន
៦០	ព្រឹទ្ធិបាលឯក	ឡា ប៊ុនចាន់	អគ្គលេខ ១៥២៣៣៣ មេបញ្ជាការរង អនុសេនាធិការពារ
៦១	ព្រឹទ្ធិបាលឯក	ស្រីយ ចាន់ស៊ីវត្តា	អគ្គលេខ ១០០៦៩១ មេបញ្ជាការរង អនុសេនាតូចដឹកជញ្ជូន វរសេនាតូចការពារឃ្នាំង
៦២	ព្រឹទ្ធិបាលឯក	សោម ឈន	អគ្គលេខ ២១០៦៣០ មេបញ្ជាការ អនុសេនាតូច១ អនុសេនាតំ១ វរសេនាតូចការពារឃ្នាំង
៦៣	ព្រឹទ្ធិបាលឯក	អេនា ហ៊ុយ	អគ្គលេខ ០៦៦១៦៥ ជំនួយការបច្ចេកទេស វរសេនាតូចការពារឃ្នាំង
៦៤	ព្រឹទ្ធិបាលឯក	អេឡី ភេឡីត	អគ្គលេខ ០៧១១៧៥ មេបញ្ជាការរង កងតូចដឹកជញ្ជូនវរសេនាតូចលេខ៤២១
៦៥	ព្រឹទ្ធិបាលឯក	ថង បូរី	អគ្គលេខ ០៥០៧៤៥ មេបញ្ជាការរង កងតូចបញ្ជូនសារវរសេនាតូចលេខ៤២១
៦៦	ព្រឹទ្ធិបាលឯក	ហាន សី	អគ្គលេខ ១៥១៦២៩ នាយក២ កងតូចបញ្ជូនសារវរសេនាតូចលេខ៤២១
៦៧	ព្រឹទ្ធិបាលឯក	កាន់ សុភាព	អគ្គលេខ ១៥១៦៩២ បុគ្គលិកភស្តុតាងបច្ចេកទេស កងធំទី១វរសេនាតូចលេខ៤២១
៦៨	ព្រឹទ្ធិបាលឯក	ឡុង ហឿង	អគ្គលេខ ០៧០៩៣៤ មេបញ្ជាការរង កងតូចទី១ កងធំទី១វរសេនាតូចលេខ៤២១
៦៩	ព្រឹទ្ធិបាលឯក	គិល វ៉ាន	អគ្គលេខ ១៤៦១៣៤ បុគ្គលិកសង្ហារៈបច្ចេកទេស កងធំទី២វរសេនាតូចលេខ៤២១
៧០	ព្រឹទ្ធិបាលឯក	ពិល សាវ៉ែង	អគ្គលេខ ០៧៩៩៨៨ នាយ ក១ កងតូចទី១ កងធំទី២វរសេនាតូចលេខ៤២១
៧១	ព្រឹទ្ធិបាលឯក	ស៊ុន ត្រីស្រី	អគ្គលេខ ០៧០៩៩៣ មេបញ្ជាការរង កងតូចទី២ កងធំទី២វរសេនាតូចលេខ៤២១
៧២	ព្រឹទ្ធិបាលឯក	នយ អេឡីត	អគ្គលេខ ១៤៦៧៦៦ មេបញ្ជាការ កងតូចទី៣ កងធំទី៣វរសេនាតូចលេខ៤២២
៧៣	ព្រឹទ្ធិបាលឯក	ធីន ឡុង	អគ្គលេខ ០៧១០៨៨ មេបញ្ជាការ កងតូចទី៣ កងធំទី២វរសេនាតូចលេខ៤២២
៧៤	ព្រឹទ្ធិបាលឯក	ឈិន ខុម	អគ្គលេខ ១៤៦៥៧៩ នាយ ក៣ កងតូចទី២ កងធំទី១វរសេនាតូចលេខ៤២២
៧៥	ព្រឹទ្ធិបាលឯក	ស្រីង សុខា	អគ្គលេខ ១៤៦៧៥២ មេបញ្ជាការ កងតូចទី២ កងធំទី៣វរសេនាតូចលេខ៤២២
៧៦	ព្រឹទ្ធិបាលឯក	ត្រួត តួន	អគ្គលេខ ១៤៥៩៤៩ មេបញ្ជាការរងអនុសេនាធិការវិស្វកម្ម
៧៧	ពលបាលឯក	ប៊ុន ត្រីត	អគ្គលេខ២៣៤៦៩៥ ជំនួយការបច្ចេកទេស វរសេនាតូចការពារឃ្នាំង
៧៨	ពលបាលឯក	ណាន់ គុនហេង	អគ្គលេខ ២៣៤៩៤៦ រងក្រុម២ អនុសេនាតូច វរសេនាតូចការពារឃ្នាំង
៧៩	ព្រឹទ្ធិបាលឯក	ស្រីង សំណាង	អគ្គលេខ ០៦៣៦៥៩ នាយក្រុមទី៣ខ២គ១ ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
៨០	អនុសេនីយ៍ត្រី	បុត សុខុជា	អគ្គលេខ ១៤៩៩៣២ ជំនួយការហ្វឹកហ្វឺន ការិយាល័យហ្វឹកហ្វឺន តំបន់ប្រតិបត្តិការសឹករងកណ្តាល
៨១	អនុសេនីយ៍ត្រី	អ៊ុន វង្ស	អគ្គលេខ ១៤៩៩១៥ ជំនួយការហ្វឹកហ្វឺន ការិយាល័យហ្វឹកហ្វឺន តំបន់ប្រតិបត្តិការសឹករងកណ្តាល
៨៣	នាយចំណង់	ឡេស វណ្ណី	អគ្គលេខ ១៤៩៨៩០ ជំនួយអភិវឌ្ឍន៍ ការិយាល័យអភិវឌ្ឍន៍ តំបន់ប្រតិបត្តិការសឹករងកណ្តាល
៨៤	លោក	ប៊ុ គុណ	អនុប្រធាន ការិយាល័យមន្ត្រីការងារនិង បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តក្រចេះ

គ-មេដាយសិរីវិទ្យាការពារ

១	អនុសេនីយ៍ឯក	តៅ ជី	អគ្គលេខ ០៥១០៩៧ មេបញ្ជាការ គ១វរសេនាតូចការពារព្រំដែនលេខ៤០៨តំបន់សីកងសៀមរាប
២	អនុសេនីយ៍ឯក	ឈុំ តុន្តិ	អគ្គលេខ ០៥០៥០៩ មេបញ្ជាការ អនុសេនាតំ២ វរសេនាតូចការពារអាកាស
៣	អនុសេនីយ៍ឯក	ដឹម សារុន	អគ្គលេខ ០៥០៥០៣ ជំនួយការពេទ្យបឋម វរសេនាតូចការពារអាកាស

៣៧	នាយចំណង់	ឡឺ ហោរី	អត្តលេខ ០៧១៩០៦ ជ.អត្តសញ្ញាណប័ណ្ណបុគ្គលិក ការិយាល័យទី១តំបន់ស៊ីករងសៀមរាប
៣៨	នាយចំណង់	ង៉ាត ឡឺ	អត្តលេខ ០៥១៣៤៣ ជ.អត្តសញ្ញាណប័ណ្ណបុគ្គលិក ការិយាល័យទី១តំបន់ប្រតិបត្តិការស៊ីករងសៀមរាប
៣៩	នាយចំណង់	ចោង សិរីវិទ្យា	អត្តលេខ ១០៤៩២៩ ជ.សោធន សរសើរ ការិយាល័យទី១តំបន់ប្រតិបត្តិការស៊ីករងសៀមរាប
៤០	នាយចំណង់	ឈឹម គែតបញ្ញា	អត្តលេខ ១០៥៥៥៣ ជ.បណ្តុះបណ្តាលជ្រើសរើសទ័ព ការិយាល័យទី១តំបន់ស៊ីករងសៀមរាប
៤១	នាយចំណង់	ផៃឡូ សែយ៉ុង	អត្តលេខ ១០៥២៧១ ជ.សោធន សរសើរ ការិយាល័យទី១តំបន់ប្រតិបត្តិការស៊ីករងសៀមរាប
៤២	នាយចំណង់	ងក ហង្ស	អត្តលេខ ០៦៦១២៣ នាយពួក កងអនុសេនាភូមិស៊ីករងសៀមរាប
៤៣	នាយចំណង់	ជួន អេន	អត្តលេខ ០៦៥៩៧៨ មេកងតូចកាំភ្លើងយន្ត កងអនុសេនាភូមិស៊ីករងសៀមរាប
៤៤	នាយចំណង់	ស្រួល ឌួន	អត្តលេខ ២១០៥០៤ មេកងតូចកាំភ្លើងយន្ត កងអនុសេនាភូមិស៊ីករងសៀមរាប
៤៥	នាយចំណង់	ឈឹម វិស	អត្តលេខ ២១០៤៦៩ មេបញ្ជាការដេកាហ្វ្រែត កងអនុសេនាភូមិស៊ីករងសៀមរាប
៤៦	នាយចំណង់	ស្រួល វ៉ា	អត្តលេខ ០៨៩១៩៣ មេបញ្ជាការរង កងល្បាតទី១កងការពារព្រំដែនលេខ៤០៣
៤៧	នាយចំណង់	សុន តា	អត្តលេខ ២២០៤៣១ មេបញ្ជាការរង២ កងល្បាតទី១កងការពារព្រំដែនលេខ៤០៣
៤៨	នាយចំណង់	ជួន ឈុនឈី	អត្តលេខ ២១០៤៣០ នាយក្រុមស៊ីករងសៀមរាប កងល្បាតទី២កងការពារព្រំដែនលេខ៤០៣
៤៩	នាយចំណង់	ហើរ ង៉ាត	អត្តលេខ ១៨៨៦៦១ មេបញ្ជាការខ កងល្បាតទី២កងការពារព្រំដែនលេខ៤០៣
៥០	នាយចំណង់	ម៉ែន អេន	អត្តលេខ ២២០៥៩០ មេបញ្ជាការខ កងល្បាតទី២កងការពារព្រំដែនលេខ៤០៣
៥១	នាយចំណង់	សុន សៅ	អត្តលេខ ០៧៨៨៥១ មេបញ្ជាការខ១ កងល្បាតទី៣កងការពារព្រំដែនលេខ៤០៣
៥២	នាយចំណង់	ហេង សារិន	អត្តលេខ ០៤៤៦៧៩ បុគ្គលិកភស្តុភារ កងល្បាតទី៤កងការពារព្រំដែនលេខ៤០៣
៥៣	នាយចំណង់	ឡឺ ឡឺ	អត្តលេខ ២១០៣០០ មេបញ្ជាការខ១ កងល្បាតទី៤កងការពារព្រំដែនលេខ៤០៣
៥៤	នាយចំណង់	ម៉ែន សារ៉ា	អត្តលេខ ០៦៩៨៨២ បុគ្គលិកបញ្ជូនសារ កងល្បាតទី៥កងការពារព្រំដែនលេខ៤០៣
៥៥	នាយចំណង់	ស្រី ចាន់	អត្តលេខ ២១០២១០ នាយក្រុម៣ កងល្បាតទី៥កងការពារព្រំដែនលេខ៤០៣
៥៦	នាយចំណង់	ឈឹម ឈឿន	អត្តលេខ ២០៩៩៩០ នាយពួក កងល្បាតទី៥កងការពារព្រំដែនលេខ៤០៣
៥៧	នាយចំណង់	ម៉ែន តាន់	អត្តលេខ ២១០៤៩៨ បុគ្គលិកស្បៀង កងល្បាតទី៦កងការពារព្រំដែនលេខ៤០៣
៥៨	នាយចំណង់	វ៉ាន់ ម៉ែម	អត្តលេខ ២១០៤៦១ មេបញ្ជាការខ២ កងល្បាតទី៦កងការពារព្រំដែនលេខ៤០៣
៥៩	នាយចំណង់	វី សៅ	អត្តលេខ ២០៣៧៤៥ ជំនួយការច្នៃកម្រៃសកងការពារព្រំដែនលេខ៤០៣
៦០	ព្រឹទ្ធសាលឯក	អិប មនោរិទ្ធិ	អត្តលេខ ១៥៨៩៥០ បុគ្គលិក រដ្ឋបាលកងការពារព្រំដែនលេខ៤០៣
៦១	ព្រឹទ្ធសាលឯក	ម៉ែ ឌួនតា	អត្តលេខ ២០៣៦៩៧ ជំនួយការហ្វឹកហ្វឺនកងការពារព្រំដែនលេខ៤០៣
៦២	ព្រឹទ្ធសាលឯក	អាន សុវណ្ណា	អត្តលេខ ២១៤៦៨៣ ជំនួយការឯកសារ ការិយាល័យទី១តំបន់ស៊ីករងសៀមរាប
៦៣	ព្រឹទ្ធសាលឯក	ស៊ី ស្រីន	អត្តលេខ ១៤៦៦៩៦ មេបញ្ជាការ កងតូចទី១ កងធំទី៣សេនាភូមិលេខ៤២២
៦៤	ព្រឹទ្ធសាលឯក	សុ សុខុន	អត្តលេខ ១៥១៣៦៩ បុគ្គលិកហិរញ្ញវត្ថុសេនាភូមិលេខ៤២២
៦៥	វរសេនីយ៍ត្រី	ម៉ិត វណ្ណា	អត្តលេខ ១៥០៩៥០ នាយរងផ្នែកលេខ៣ការងារ ការិយាល័យទី១ កងទ័ពជើងគោក
៦៦	ព្រឹទ្ធសាលឯក	សុខ វិសាន់	អត្តលេខ ២០១២២៣ នាយក្រុម៣ អនុសេនាភូមិ២ អនុសេនាភូមិ៣ វរសេនាភូមិ៣ ក្រោះលេខ៦៩
៦៧	ព្រឹទ្ធសាលទោ	ច័ន្ទ វណ្ណា	អត្តលេខ ១០០៧២៩ នាយរងក្រុម១ អនុសេនាភូមិ២ អនុសេនាភូមិ៣ វរសេនាភូមិ៣ ក្រោះលេខ៦៩
៦៨	ព្រឹទ្ធសាលទោ	អ៊ុយ វណ្ណា	អត្តលេខ ១០០៧៨២ នាយរងក្រុម១ អនុសេនាភូមិ២ អនុសេនាភូមិ៣ វរសេនាភូមិ៣ ក្រោះលេខ៦៩
៦៩	ព្រឹទ្ធសាលទោ	ស្រី ហើរ	អត្តលេខ ២១៦២៣៣ យុទ្ធជនក្រុម៣ អនុសេនាភូមិ៣ អនុសេនាភូមិ៤ វរសេនាភូមិ៣ ក្រោះលេខ៦៩

៧០	ព្រឹទ្ធសភា	ម៉ៅ មនោរម្យ	អត្តលេខ ១០២៨៣៦ មេបញ្ជាការរង អនុសេនាតូច២ អនុសេនាធំ១ វរសេនាតូច៣ក្រោះលេខ៦៨
៧១	ព្រឹទ្ធសភា	ពៅ ឆារ៉ាង	អត្តលេខ ២៣៥៤៦០ យុទ្ធជនក្រុម៣ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៣ក្រោះលេខ៦៨
៧២	នាយកដ្ឋាន	ធីត ថាវត្តា	អត្តលេខ ១០៥២២១ ជំនួយការ ការពារអាកាស យោធាភូមិភាគទី៤
៧៣	ព្រឹទ្ធសភា	ស៊ុន វិបិក្ក	អត្តលេខ ១៥១៥២៥ ជំនួយការ យោធាកំប៉ង យោធាភូមិភាគទី៤
៧៤	អនុសេនីយ៍ទោ	សុខ មនុវ៉ា	អត្តលេខ ១៦៤០៧៧ ជំនួយការផែនការ ការិយាល័យបច្ចេកទេស យោធាភូមិភាគទី៤
៧៥	អនុសេនីយ៍ទោ	ស៊ុន ម៉ុងសុគន្ធី	អត្តលេខ ១១៤៧៤៤ នាយរងកងព្យាបាលចល័ត ការិយាល័យសុខាភិបាល កងទ័ពជើងគោក
៧៦	លោកស្រី	ឈ ឆារី	មន្ត្រីមន្ទីរការងារនិង បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តក្រចេះ
៧៧	ព្រឹទ្ធសភា	ពេញ ពន	អត្តលេខ ០៨៧៧៤៥ មេបញ្ជាការរង កងអនុសេនាតូស៊ីបកាណ៍ វរសេនាតូលេខ១៤១ កងពលតូចអន្តរាគមន៍លេខ១៤
៧៨	ព្រឹទ្ធសភា	ម៉ៅ សុគន្ធារត័ន	អត្តលេខ ០៥៣៥០៩ មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនាធំទី២ វរសេនាតូលេខ១៤១ កងពលតូចអន្តរាគមន៍លេខ១៤
៧៩	ពលករ	ឡុង រី	អត្តលេខ ១៧៨០១៧ យុទ្ធជនក្រុម១ កងអនុសេនាតូចទី៣ កងអនុសេនាធំទី១ វរសេនាតូលេខ១៤១ កងពលតូចអន្តរាគមន៍លេខ១៤
៨០	ពលករ	កាំង គឹមម៉េង	អត្តលេខ ២៤២៥៤៩ យុទ្ធជនក្រុម២ កងអនុសេនាតូចទី៣ កងអនុសេនាធំទី១ វរសេនាតូលេខ១៤១ កងពលតូចអន្តរាគមន៍លេខ១៤

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃក្រសួង ២៤ ខែ ១២ ឆ្នាំ ២០១៨ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨
 នាយករដ្ឋមន្ត្រី
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧/១... អនក្រ. គត



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **វេជ្ជបញ្ជាស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងផ្តល់ជូនសប្បុរសជននៅក្នុង និងក្រៅប្រទេស ចំនួន ២៧រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ**ក្រសួងសុខាភិបាល** ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

ក. វេជ្ជបញ្ជាស្ថាបនាជាតិចំនួន ២២ គ្រឿង ប្រភេទ និងផ្តល់ជូន :

១-ព្រះតេជគុណ	អ៊ុំ ឆន	ព្រះចៅអធិការវត្តខ្សែត្រ	បច្ច័យចំនួន ១០.០៥០ ដុល្លារ
២-ឯកឧត្តម	ហ៊ុន សារ៉ាត	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.១៥០ ដុល្លារ
៣-លោក	លីម វណ្ណ័	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.១៤៥ ដុល្លារ
៤-លោកស្រី	យួន សាខន	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.១៤១ ដុល្លារ
៥-លោក	ម៉ៅឡូ គេរៀន	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.១៤០ ដុល្លារ
៦-លោក	មាស វណ្ណ័	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.១៣៨ ដុល្លារ
៧-លោកស្រី	សួន សាម៉ី	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.១២៩ ដុល្លារ
៨-លោក	នាង សុភា	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.១២៥ ដុល្លារ
៩-លោក	អ៊ុំ មុត	អាចារ្យវត្តខ្សែត្រ ឃុំខ្សែត្រ	ថវិកាចំនួន ១០.១១០ ដុល្លារ

១០-លោកស្រី បាវ៉ាន់ សុភី	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០៨០ ដុល្លារ
១១-លោក ម៉ែន ឌុយ	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០៥០ ដុល្លារ
១២-លោក លេង្រៀង សុភា	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០៤៥ ដុល្លារ
១៣-លោក ឯក សារ៉ាន់	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០៤០ ដុល្លារ
១៤-លោក មាឃ ឌឹមសម័យ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០៣៩ ដុល្លារ
១៥-លោក ត្រាប លេង្រៀង	អាចារ្យវត្តរាមដោ ឃុំស្វាយតាយាន	ថវិកាចំនួន ១០.០៣៧ ដុល្លារ
១៦-លោក សុខ សម្បុរ	អាចារ្យវត្តរាមដោ ឃុំស្វាយតាយាន	ថវិកាចំនួន ១០.០៣៥ ដុល្លារ
១៧-លោក ហាស់ ភូ	អាចារ្យវត្តរាមដោ ឃុំស្វាយតាយាន	ថវិកាចំនួន ១០.០៣៣ ដុល្លារ
១៨-លោក តែត ពេជ	អាចារ្យវត្តរាមដោ ឃុំស្វាយតាយាន	ថវិកាចំនួន ១០.០២៥ ដុល្លារ
១៩-លោក សុទ្ធ សុភ័ក្រ្ត	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០១៨ ដុល្លារ
២០-លោក ដាត់ សាដុន	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០១៥ ដុល្លារ
២១-លោក អ៊ុក មី	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០១២ ដុល្លារ
២២-លោក ឃុត គឹម	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ១០.០១០ ដុល្លារ
ខ. មេឃាយត្រាភ័ស្តុបទព័ត៌មានចំនួន ០៥ គ្រឿង ផ្តល់ជូន :		
១-លោក ត្រាភ័ មាស	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៥.២៧០ ដុល្លារ
២-លោក ណា វិចិត្រ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៥.២៥០ ដុល្លារ
៣-លោក កង សុខ	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ៥.១៧០ ដុល្លារ
៤-លោក ងង សាមេធី	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ៥.១៤៩ ដុល្លារ
៥-លោក ឃុន សេវ	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ៥.១២៥ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ៥ ខែ ២០១៨ រាជធានីភ្នំពេញ ព.ស ២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ២០១៨ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៧/២០១៨ អនក្រ.តត

**អនុក្រឹត្យ
ស្តីពីការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **ឪ សំអាត** ជានាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អនុលោមន្ទ្រី :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច

ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ភ្នំពេញ ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២៧៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជបញ្ជា** ជូនលោក លោកស្រីដែលមានស្នាដៃល្អក្នុងការចំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍខេត្តព្រៃវែង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

ក-វេជ្ជបញ្ជា ការងារ ថ្នាក់មេ :

- | | | |
|------------|-------------|-----------------------------|
| ១-លោក | ហាយ ជីវ័ន្ត | នាយប៉ុស្តិ៍រដ្ឋបាលឃុំអង្គរស |
| ២-លោក | ភិន ខេមរ៉ា | អនុប្រធានការិយាល័យ |
| ៣-លោក | ឆន រដ្ឋា | អនុប្រធានការិយាល័យ |
| ៤-លោក | យួន ពន្លក | ប្រធានផ្នែក |
| ៥-លោក | ឃឹម ភក្តី | ប្រធានផ្នែក |
| ៦-លោកស្រី | ហ៊ុយ ចន្ទា | ប្រធានផ្នែក |
| ៧-លោកស្រី | ហួន សុផាណែត | ប្រធានផ្នែក |
| ៨-លោក | ម៉ាន់ សាមន | អធិការរងនគរបាលស្រុក |
| ៩-លោក | ប៉ាង ឆេង | ក្រុមប្រឹក្សាឃុំអង្គរស |
| ១០-លោក | វ៉ា ឈឿន | ក្រុមប្រឹក្សាឃុំអង្គរស |
| ១១-លោក | គង់ ស៊ីន | ក្រុមប្រឹក្សាឃុំអង្គរស |
| ១២-លោកស្រី | ទេព ម៉ុន | ក្រុមប្រឹក្សាឃុំអង្គរស |
| ១៣-លោក | យ៉ាន់ ស៊ាត | ស្មៀនឃុំអង្គរស |
| ១៤-លោកស្រី | ប៉ែន សុគុណ | នាយិការិទ្ធាល័យអង្គរស |
| ១៥-លោក | ប៉ុន ជី | នាយករងរិទ្ធាល័យអង្គរស |
| ១៦-លោក | ពៅ អូន | នាយករងរិទ្ធាល័យអង្គរស |

១៧-លោក ប៊ិន អាម នាយករងវិទ្យាល័យអង្គរស
 ១៨-លោក អ៊ុល សាប៉ាន អនុប្រធានការិយាល័យរដ្ឋបាល និងបរិស្ថានក្នុងសាលាស្រុក

ខ-មេធាវី ការងារ ថ្នាក់ប្រាក់ :

- ១-លោក ឡឹក សុខន នាយករងរដ្ឋបាលសាលាស្រុក
- ២-លោក ប៉ុន សំបូរ មន្ត្រីការិយាល័យភូមិបាលស្រុក
- ៣-លោក សឹង ខេម មន្ត្រីសាលាស្រុក
- ៤-លោក ជា ប៉ាក ក្រុមការងារឃុំអង្គរស
- ៥-លោក គង់ រ៉ន ក្រុមការងារឃុំអង្គរស
- ៦-លោក អ៊ី លន់ ក្រុមការងារឃុំអង្គរស
- ៧-លោក លាង លន់ ក្រុមការងារឃុំអង្គរស
- ៨-លោក នាង ធួយ ក្រុមការងារឃុំអង្គរស
- ៩-លោក ឡាយ ចន ក្រុមការងារឃុំអង្គរស
- ១០-លោក ឡាយ ជា ក្រុមការងារឃុំអង្គរស
- ១១-លោក ហេង យ៉ា ក្រុមការងារឃុំអង្គរស
- ១២-លោក អ៊ុង ឡឺ ក្រុមការងារឃុំអង្គរស
- ១៣-លោក វ៉ា រស្មី ក្រុមការងារឃុំអង្គរស
- ១៤-លោក ចាន់ ឆាន ក្រុមការងារឃុំអង្គរស
- ១៥-លោក អែម រី ក្រុមការងារឃុំអង្គរស
- ១៦-លោក ញាណ សារ៉ន ក្រុមការងារឃុំអង្គរស
- ១៧-លោក ប៉ាយ ពេជ ក្រុមការងារឃុំអង្គរស
- ១៨-លោក ជា សាខុន ក្រុមការងារឃុំអង្គរស
- ១៩-លោក ពេល ពិសី ក្រុមការងារឃុំអង្គរស
- ២០-លោក ម៉ុន បញ្ញា ក្រុមការងារឃុំអង្គរស
- ២១-លោក ម៉ុង គឹមម៉េត ក្រុមការងារឃុំអង្គរស
- ២២-លោក សួយ គូនី ក្រុមការងារឃុំអង្គរស
- ២៣-លោក រឿន រៀម ក្រុមការងារឃុំអង្គរស
- ២៤-លោក ម៉ៅ ណូ ក្រុមការងារឃុំអង្គរស

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសមាជិកខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ៥ ខែ ០១ ឆ្នាំ ២០១៨ ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ថ្ងៃទី ០២ ខែ ០១ គ.ស ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដុចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧/៤.អនក្រ.តក



អនុក្រឹត្យ

ស្តីពី

ការកែតម្រូវនីតិវិធី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវនីតិវិធី រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤(ថ្មី) មាត្រា១០(ថ្មី) មាត្រា១១(ថ្មី) មាត្រា១២(ថ្មី) និងមាត្រា២០(ថ្មី) នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦៤១ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីការផ្ទេរក្រុមប្រឹក្សាជាតិភាសាខ្មែរ ឱ្យស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់រាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីស្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ០៥រូប ៖

- ១. លោកស្រីបណ្ឌិត **ចេក សុថា** ជាអនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានឋានៈស្មើ អគ្គនាយករង
- ២. លោកបណ្ឌិត **គី សេរីវឌ្ឍន៍** ជាអនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មានឋានៈស្មើ អគ្គនាយករង
- ៣. លោក **ប្រៀង ពិសិដ្ឋ** ជាលេខាធិការនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៤. លោកស្រី **អ៊ុំ ម៉ាលីយ** ជាលេខាធិការនៃវិទ្យាស្ថានភាសាជាតិ មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៥. លោក **ឡុន សុវិន្ទ** ជាលេខាធិការនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៦ រោច ខែ ឆ័ល្គ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២៧៧.អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៣ ស្តីពីការគ្រប់គ្រងការអនុវត្តន៍ ការផ្លាស់ប្តូរប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់របស់មន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា១: ប្រគល់ភារកិច្ចជូនលោក **សៅ ផល្លា** ឱ្យបំពេញមុខងារជាប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។

មាត្រា២: បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

ហេតុការណ៍ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាក្រោយទៅ។

ថ្ងៃ ពុធ ៦ រោច ខែ ឃុំ ៥ ឆ្នាំកាន់ព្រះស័ក ព.ស.២៥៦១ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២៧៦.រកត.តត

**អនុក្រឹត្យ
ស្តីពី**

ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងព័ត៌មាន

- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៩១ អនក្រ.បក ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសុខាភិបាល

- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងកិច្ចការនារី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- ដាក់មន្ត្រីរាជការចំនួន ៨៤ រូប របស់ក្រសួង ស្ថាប័នចំនួន ២០ ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិរមមន្ត្រី នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខ្ពស់ ឋានន្តរស័ក្តិរមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ នៃ ក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាម	ឋានន្តរស័ក្តិ និងថ្នាក់	ថ្ងៃខែឆ្នាំ ចូលនិវត្តន៍
១-ក្រសួងអភិវឌ្ឍន៍ រុក្ខាប្រមាញ់ និងនេសាទ			
១	លោក ពិន លីម៉ុន	រមមន្ត្រី ថ្នាក់លេខ ១	១០/០១/២០១៨
២	លោក ម៉ិច ធុច	រមមន្ត្រី ថ្នាក់លេខ ១	០៩/០១/២០១៨
៣	លោកស្រី ហាន់ សុជាតា	រមមន្ត្រី ថ្នាក់លេខ ១	១៣/០៤/២០១៨
៤	លោកស្រី ខួង ម៉ាលី	រមមន្ត្រី ថ្នាក់លេខ ១	១០/០៣/២០១៨
៥	លោក ចាន់ ហេង	រមមន្ត្រី ថ្នាក់លេខ ៣	០១/០១/២០១៨
៦	លោក សុក សារ៉ុំ	រមមន្ត្រី ថ្នាក់លេខ ៣	០៨/០១/២០១៨
៧	លោក ម៉ៅ សុផល	រមមន្ត្រី ថ្នាក់លេខ ៤	១៥/០៥/២០១៨

២-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល			
១	លោក ព្រ៉ាំ បន្ទា	វរមន្ត្រី ថ្នាក់លេខ ១	១៤/០៤/២០១៨
៣-ក្រសួងមុខងារសាធារណៈ			
១	លោក នុត សាគុណ	វរមន្ត្រី ថ្នាក់លេខ ២	០៥/០៤/២០១៨
៤-ក្រសួងពាណិជ្ជកម្ម			
១	លោក នង សំហៀង	វរមន្ត្រី ថ្នាក់លេខ ២	១៦/០៤/២០១៨
២	លោក ហែម សាម៉ុល	វរមន្ត្រី ថ្នាក់លេខ ៤	១៣/០៤/២០១៨
៣	លោក ហ៊ុយ ឆៀន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	០៨/០៤/២០១៨
៤	លោកស្រី ធុកមុជ ធារី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១៥/០១/២០១៨
៥	លោកស្រី ចាយ សារ៉ុំ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	៣១/០៣/២០១៨
៦	លោក ស៊ីម សុផារី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	០៦/០២/២០១៨
៥-ទីស្តីការគណៈរដ្ឋមន្ត្រី			
១	លោក យ៉ា សាដេត	វរមន្ត្រី ថ្នាក់លេខ ២	២០/០២/២០១៨
៦-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ			
១	លោក នឹម សុន	វរមន្ត្រី ថ្នាក់លេខ ៣	១០/០៥/២០១៨
៧-ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ			
១	លោកស្រី ចោង ច័ន្ទជានី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	១៥/០១/២០១៨
២	លោក ឈន សុផល	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	២៦/០៥/២០១៨
៣	លោក ផល់ ផល្លី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១៥/០៣/២០១៨
៤	លោក ខុយ ឈីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១០/០៣/២០១៨
៥	លោក ឆៀ សារុន	វរមន្ត្រី ថ្នាក់លេខ ៤	០១/០៣/២០១៨
៦	លោក ឃុន រ៉ាន់	វរមន្ត្រី ថ្នាក់លេខ ៤	១០/០១/២០១៨
៧	លោក សុភ កាណោត	វរមន្ត្រី ថ្នាក់លេខ ៤	១០/០៤/២០១៨
៨-ក្រសួងអប់រំ យុវជន និងកីឡា			
១	លោក រិល ម៉ិនឆៀន	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	០១/០១/២០១៨
៩-ក្រសួងបរិស្ថាន			
១	លោក ហ៊ុំ សុផល	វរមន្ត្រី ថ្នាក់លេខ ១	១៣/០២/២០១៨

១០-ក្រសួងសុខាភិបាល				
១	លោក	អៀង សុផល	មន្ត្រីសុខាភិបាលជាន់ខ្ពស់ ដើមខ្សែ ថ្នាក់លេខ ១	០១/០៦/២០១៨
២	លោក	សៀង សុផល	វរមន្ត្រី ថ្នាក់លេខ ២	១២/០២/២០១៨
៣	លោក	ជា ឌីវ៉ា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១៣/០៤/២០១៨
៤	លោក	ខួង វ៉ាដា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១៥/០៥/២០១៨
៥	លោក	ម៉ក់ សុផេប	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០១/០២/២០១៨
៦	លោកស្រី	ពេជ្រ បូរីន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១០/០២/២០១៨
៧	លោក	ប៊ុន សំណាង	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	១១/០៥/២០១៨
៨	លោក	ជា ចំណាង	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	០១/០៣/២០១៨
៩	លោក	វិធី សុផល	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១៣/០៤/២០១៨
១០	លោក	ម៉េង វិធាន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០៣/០២/២០១៨
១១	លោក	សៅ សំបូរ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០៥/០៦/២០១៨
១២	លោក	អៀង សុខ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	០២/០១/២០១៨
១៣	លោក	សៀង រតនា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០៥/០១/២០១៨
១៤	លោក	ឈា ម៉ានិត	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	០១/០១/២០១៨
១៥	លោក	ស្រី ចំរើន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០៥/០២/២០១៨
១៦	លោកស្រី	ឌី ម៉ានី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០៩/០១/២០១៨
១៧	លោក	ឃ្លីង សុវណ្ណរតន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០១/០៣/២០១៨
១៨	លោក	ឃីត សារេន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	២២/០៦/២០១៨
១៩	លោក	ឈុន បន្ទុយ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	០៣/០៤/២០១៨
២០	លោក	ឌីត វ៉ាន់ដល	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	០៨/០២/២០១៨
២១	លោកស្រី	អ៊ុន សុខនី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	០៣/០៣/២០១៨
២២	លោក	យក់ រតនា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	១៧/០១/២០១៨
២៣	លោក	អ៊ុំ វណ្ណា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	០១/០១/២០១៨
២៤	លោកស្រី	អ៊ុន វណ្ណី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	០២/០៣/២០១៨
២៥	លោក	អ៊ុន បូរិទ្ធ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	១៦/០១/២០១៨
២៦	លោក	ធន់ ឌុល	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	១៥/០៣/២០១៨

ស្នើសុំចូលនិវត្តន៍មុនអាយុកំណត់			
២៧	លោក	ជាន សុភារិទ្ធ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមឡៃ ថ្នាក់លេខ ៣ ០១/១២/២០១៧
២៨	លោក	ទូច សុម៉ិទ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមឡៃ ថ្នាក់លេខ ៣ ០១/០៤/២០១៨
១១-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម			
១	លោកស្រី	ពៅ ចន្ទារ៉ា	វរមន្ត្រី ថ្នាក់លេខ ២ ២៨/០៣/២០១៨
២	លោក	គឹម សុផាត	វរមន្ត្រី ថ្នាក់លេខ ៤ ០៧/០៤/២០១៨
១២-ក្រសួងព័ត៌មាន			
១	លោកស្រី	គិន ច័ន្ទជា	វរមន្ត្រី ថ្នាក់លេខ ១ ០៥/០២/២០១៨
២	លោក	ចៀង យ៉ាវ៉ែត	វរមន្ត្រី ថ្នាក់លេខ ២ ០៣/០៤/២០១៨
១៣-ក្រសួងមហាផ្ទៃ			
១	លោកស្រី	ជួន ចន្ទី	វរមន្ត្រី ថ្នាក់លេខ ១ ០៨/០៥/២០១៨
២	លោក	ឡើង សានី	វរមន្ត្រី ថ្នាក់លេខ ១ ០៤/០៦/២០១៨
៣	លោក	ណាម សុមណ្ណ	វរមន្ត្រី ថ្នាក់លេខ ១ ០១/០៥/២០១៨
៤	លោក	ប្រាង មុនី	វរមន្ត្រី ថ្នាក់លេខ ១ ០៥/០៣/២០១៨
៥	លោក	សួស សុផាត	វរមន្ត្រី ថ្នាក់លេខ ១ ១៣/០៣/២០១៨
៦	លោក	ឈឹម ឌីណា	វរមន្ត្រី ថ្នាក់លេខ ២ ០១/០៥/២០១៨
៧	លោកស្រី	សាត ណារ៉ា	វរមន្ត្រី ថ្នាក់លេខ ២ ២២/០៤/២០១៨
៨	លោក	អ៊ុន ម៉ុចជយ	វរមន្ត្រី ថ្នាក់លេខ ៣ ០១/០១/២០១៨
៩	លោក	អ៊ឹម ពិសិ	វរមន្ត្រី ថ្នាក់លេខ ៣ ០៤/០៤/២០១៨
១០	លោកស្រី	ម៉េង សុដា	វរមន្ត្រី ថ្នាក់លេខ ៣ ០៦/០៤/២០១៨
១១	លោក	សោម ម៉េង	វរមន្ត្រី ថ្នាក់លេខ ៣ ០១/០១/២០១៨
១៤-ក្រសួងផែនការ			
១	លោកស្រី	ស៊ិន ធារី	វរមន្ត្រី ថ្នាក់លេខ ១ ២៣/០១/២០១៨
១៥-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍			
១	លោក	សំ ប៊ិនឌុន	វរមន្ត្រី ថ្នាក់លេខ ៣ ០២/០៥/២០១៨
១៦-ក្រសួងសាធារណការ និងដឹកជញ្ជូន			
១	លោក	ប្រាង ឈុន	វរមន្ត្រី ថ្នាក់លេខ ១ ២៣/០៤/២០១៨

២	លោក	សៀង វណ្ណ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	០៥/០១/២០១៨
៣	លោក	ប័ន្ទ សំឡេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១០/០១/២០១៨
៤	លោក	ជា ប៊ុនធឿន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	២៨/០៦/២០១៨
៥	លោក	ទូ សារិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	០៥/០១/២០១៨
៦	លោក	អ៊ឹម ប៊ុនថន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	១២/០១/២០១៨
៧	លោក	គី ស៊ីនហុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	០៧/០១/២០១៨
១៧-ក្រសួងអភិវឌ្ឍន៍ជនបទ				
១	លោក	ចេង ជូរ៉ាង	រមន្ត្រី ថ្នាក់លេខ ២	១០/០៣/២០១៨
១៨-ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ជន និងយុវនីតិសម្បទា				
១	លោក	ម៉ា ប័ន្ទណាត	រមន្ត្រី ថ្នាក់លេខ ១	១០/០៥/២០១៨
២	លោក	មី ជា	រមន្ត្រី ថ្នាក់លេខ ១	២៥/០៤/២០១៨
៣	លោក	តែ គង់	រមន្ត្រី ថ្នាក់លេខ ២	១២/០៦/២០១៨
១៩-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់				
១	លោកស្រី	រៀង សុភី	រមន្ត្រី ថ្នាក់លេខ ១	០៦/០៥/២០១៨
២០-ក្រសួងកិច្ចការនារី				
១	លោកស្រី	ឈុំ ចាន់សុខ	រមន្ត្រី ថ្នាក់លេខ ៤	០៥/០៥/២០១៨

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៦ ខែ ឧសភា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា "២"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៧៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់ចេនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

- មាត្រា ១ :** តែងតាំងមន្ត្រីរាជការចំនួន ០៤រូប នៃក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖
- ១-លោក **ឃុន សំណាង** ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន
 - ២-លោក **ស្រី ហុង** ជាប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក
 - ៣-លោកស្រី **សំ ព្រហ្មនីឡា** ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម មានឋានៈស្មើ អគ្គនាយករងបន្ថែមលើមុខងារបច្ចុប្បន្ន
 - ៤-លោកស្រី **ខេង រដ្ឋា** ជាជំនួយការក្រសួងពាណិជ្ជកម្ម មានឋានៈស្មើ អគ្គនាយករង។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៦ រោច ខែ ធនុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៨

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២៧៧/៨.៧៧៧.០៤. តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតាំងសំបុត្រក្របខ័ណ្ឌមន្ត្រីក្រមការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួង មុខងារសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១.-

តាំងសំបុត្រក្របខ័ណ្ឌជូនមន្ត្រីរាជការ ចំនួន ១១៨ រូប ទៅក្នុងឋានន្តរស័ក្តិ ក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ គិតចាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ៖

ល.រ	គោត្តនាម និងនាម	ភេទ	ថ្ងៃខែឆ្នាំកំណើត	ឋានន្តរស័ក្តិ	ថ្នាក់
១	ហេង សុខីម	ស្រី	០៩/១០/១៩៩៤	ក្រមការ	ថ្នាក់លេខ ៤
២	ប៊ុន ម៉ានិក	ប្រុស	២៥/១២/១៩៨៥	ក្រមការ	ថ្នាក់លេខ ៤
៣	សុខ កាវ៉ាន់	ប្រុស	២៧/០៧/១៩៨៧	ក្រមការ	ថ្នាក់លេខ ៤

៤	គង់ សម្បត្ត	ស្រី	០៥/០៥/១៩៨៨	ក្រមការ	ថ្នាក់លេខ ៤
៥	នាយ មន្ត្រី:	ប្រុស	១៥/០២/១៩៩៤	ក្រមការ	ថ្នាក់លេខ ៤
៦	កែវ មុនីវត្ត	ស្រី	២៨/០៩/១៩៩២	ក្រមការ	ថ្នាក់លេខ ៤
៧	ម៉ីញ៉ា បណ្ណសៅ	ប្រុស	១០/០១/១៩៨៦	ក្រមការ	ថ្នាក់លេខ ៤
៨	ចាន់ ភក្តី	ប្រុស	១១/០២/១៩៨៨	ក្រមការ	ថ្នាក់លេខ ៤
៩	កែវ គុជធីរ៉ា	ប្រុស	១៣/០៩/១៩៨៦	ក្រមការ	ថ្នាក់លេខ ៤
១០	យិន សេងច័ន្ទស្រី	ស្រី	១០/០៧/១៩៩៥	ក្រមការ	ថ្នាក់លេខ ៤
១១	ជន្លី ម៉េងលាង	ប្រុស	៣០/១២/១៩៩៤	ក្រមការ	ថ្នាក់លេខ ៤
១២	សក់ ស្រីលក្ខណ៍	ស្រី	១០/០៤/១៩៨៩	ក្រមការ	ថ្នាក់លេខ ៤
១៣	ម៉េម សុវត្តិ	ស្រី	០៧/០៣/១៩៨៩	ក្រមការ	ថ្នាក់លេខ ៤
១៤	រ័ក្ខ រដ្ឋា	ប្រុស	១០/០៤/១៩៨៩	ក្រមការ	ថ្នាក់លេខ ៤
១៥	ហាក់ ម៉ិនហោ	ប្រុស	០៤/០៩/១៩៩០	ក្រមការ	ថ្នាក់លេខ ៤
១៦	ស្រៀន បណ្ណ:	ប្រុស	០៩/០៩/១៩៩៤	ក្រមការ	ថ្នាក់លេខ ៤
១៧	សាន់ ប័ន្ទពិសី	ស្រី	២០/០១/១៩៩៧	ក្រមការ	ថ្នាក់លេខ ៤
១៨	សុខ សុផារ៉ា	ស្រី	១៥/០៩/១៩៨៥	ក្រមការ	ថ្នាក់លេខ ៤
១៩	សាក់ ស្រីណុប	ស្រី	២៤/០៥/១៩៩៤	ក្រមការ	ថ្នាក់លេខ ៤
២០	សុខ សិទ្ធិការ	ស្រី	២៧/១១/១៩៨៧	ក្រមការ	ថ្នាក់លេខ ៤
២១	រស់ កែវជន្លីន	ស្រី	២៤/១០/១៩៩៧	ក្រមការ	ថ្នាក់លេខ ៤
២២	សម ស្រីលក្ខណ៍	ស្រី	១៧/១០/១៩៩៤	ក្រមការ	ថ្នាក់លេខ ៤
២៣	ហាវ សុខហិរាង	ប្រុស	០២/០៦/១៩៩២	ក្រមការ	ថ្នាក់លេខ ៤
២៤	ព្រំ បញ្ញា	ប្រុស	១០/០៥/១៩៩១	ក្រមការ	ថ្នាក់លេខ ៤
២៥	នួន សុឡី	ប្រុស	០៩/០៩/១៩៨៨	ក្រមការ	ថ្នាក់លេខ ៤
២៦	សូ សុខនាគ	ប្រុស	០២/០៥/១៩៩០	ក្រមការ	ថ្នាក់លេខ ៤
២៧	ម៉េត សុផល	ប្រុស	០២/១២/១៩៨៦	ក្រមការ	ថ្នាក់លេខ ៤
២៨	លីន សុភ័ក្ត្រា	ស្រី	១០/០៤/១៩៩៤	ក្រមការ	ថ្នាក់លេខ ៤
២៩	នី សំរុល	ប្រុស	២៤/០៤/១៩៨៧	ក្រមការ	ថ្នាក់លេខ ៤
៣០	គង់ មុវ៉ាមី	ប្រុស	០១/០១/១៩៩៥	ក្រមការ	ថ្នាក់លេខ ៤
៣១	សួស ស៊ីជន	ប្រុស	១៣/០៣/១៩៩៣	ក្រមការ	ថ្នាក់លេខ ៤
៣២	ចាន់ ដា	ប្រុស	២៣/០២/១៩៩៣	ក្រមការ	ថ្នាក់លេខ ៤
៣៣	កែវ សីហា	ប្រុស	១៨/០៨/១៩៩២	ក្រមការ	ថ្នាក់លេខ ៤
៣៤	គូក ប័ន្ទស្រី	ប្រុស	៣១/០៧/១៩៩៣	ក្រមការ	ថ្នាក់លេខ ៤
៣៥	ឌុន សុខា	ស្រី	០៧/១០/១៩៨៩	ក្រមការ	ថ្នាក់លេខ ៤
៣៦	ខេន ឡាម៉ន្ត	ស្រី	១៥/០៩/១៩៩៣	ក្រមការ	ថ្នាក់លេខ ៤
៣៧	អេង ភារុណ	ប្រុស	១៦/០៧/១៩៩០	ក្រមការ	ថ្នាក់លេខ ៤

៣៨	សុខ ឆារ៉ា	ស្រី	២៩/០៩/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៣៩	សុខ ត្រីពេជ្រ	ស្រី	០១/១០/១៩៩១	ក្រុមការ	ថ្នាក់លេខ ៤
៤០	យឹម ឆារ៉ុន	ប្រុស	១០/០៤/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៤១	ចាន់ សុខឃ្លីន	ប្រុស	០២/០៧/១៩៩១	ក្រុមការ	ថ្នាក់លេខ ៤
៤២	ម៉ែ រាជ	ប្រុស	១៧/០៩/១៩៩៥	ក្រុមការ	ថ្នាក់លេខ ៤
៤៣	រ៉ែន សារ៉ាន់	ស្រី	០១/០២/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
៤៤	ថុ ស៊ីណាត	ស្រី	២៥/១០/១៩៨៧	ក្រុមការ	ថ្នាក់លេខ ៤
៤៥	យ៉ា សុភៀង	ប្រុស	១១/១២/១៩៨៧	ក្រុមការ	ថ្នាក់លេខ ៤
៤៦	ចាន់ សុខចា	ប្រុស	០៣/០១/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៤៧	ម៉ៅ សុភ័ក្ត្រ	ប្រុស	២០/០២/១៩៩១	ក្រុមការ	ថ្នាក់លេខ ៤
៤៨	ហ៊ុន សីហា	ប្រុស	០៧/០៤/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៤៩	សន ត្រីឡែន	ស្រី	២០/០២/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៥០	ដាត សីលា	ប្រុស	១០/០៨/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៥១	ស្រៀម សង់ដា	ប្រុស	០៣/០៤/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
៥២	ម៉ិច អុន	ប្រុស	១១/១១/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៥៣	ឡុំ វិចិត្រ	ប្រុស	៣០/១២/១៩៨៩	ក្រុមការ	ថ្នាក់លេខ ៤
៥៤	សុ ត្រសប់	ប្រុស	២៣/០៥/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
៥៥	កែវ ចាសនា	ប្រុស	០៩/០៩/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៥៦	មូច វិចិត្រ	ប្រុស	០៩/០៣/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៥៧	ពាន មិនា	ប្រុស	០៧/០៤/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
៥៨	គី ជាវិន	ស្រី	០២/០៨/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៥៩	ម៉ៅ ឈី	ប្រុស	២៦/០១/១៩៨៨	ក្រុមការ	ថ្នាក់លេខ ៤
៦០	ឌឹម មុនី	ប្រុស	១៥/០៤/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៦១	ម៉ៅ ផែនុយ	ប្រុស	១៣/០៥/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៦២	ជ័យ ចន្ទី	ប្រុស	០៥/០៨/១៩៨៧	ក្រុមការ	ថ្នាក់លេខ ៤
៦៣	ត្រី សំណាច	ស្រី	០៥/០៥/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
៦៤	ត្រី សុភ័ក្ត្រ	ប្រុស	០៥/០៧/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៦៥	ស៊ុន សុខរតនៈ	ប្រុស	២៨/០៦/១៩៩១	ក្រុមការ	ថ្នាក់លេខ ៤
៦៦	ម៉ីក សុវណ្ណដា	ស្រី	០៣/០៩/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៦៧	ឡឿញ យុវី	ស្រី	០២/១០/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៦៨	ពេក ម៉ាញ	ប្រុស	១២/១១/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
៦៩	អិក សាកាន	ប្រុស	០៥/០៩/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៧០	យឹម ឆន្ទា	ស្រី	១០/១១/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៧១	គួង ហលា	ស្រី	០៣/០៧/១៩៨៨	ក្រុមការ	ថ្នាក់លេខ ៤

៧២	អន ហ្វៀង	ស្រី	១០/០២/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៧៣	មុន មុន	ប្រុស	០៧/១១/១៩៨៦	ក្រុមការ	ថ្នាក់លេខ ៤
៧៤	មាស និល	ប្រុស	០៥/០៥/១៩៨៩	ក្រុមការ	ថ្នាក់លេខ ៤
៧៥	អាន គន្ធា	ប្រុស	១៥/១១/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៧៦	អាន សុខឡើង	ស្រី	១០/០៩/១៩៨៨	ក្រុមការ	ថ្នាក់លេខ ៤
៧៧	ជា កលិក្កា	ស្រី	០៨/០២/១៩៩៥	ក្រុមការ	ថ្នាក់លេខ ៤
៧៨	ជិត ម៉ីនហុន	ប្រុស	១៦/០៨/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៧៩	អ៊ឹម សុភ័ណ្ណ	ស្រី	២០/០៧/១៩៩៥	ក្រុមការ	ថ្នាក់លេខ ៤
៨០	ឃ្លើន ចាន់សុធាវិទ្ធី	ប្រុស	០៣/០១/១៩៨៩	ក្រុមការ	ថ្នាក់លេខ ៤
៨១	ឈីន ចៃត	ប្រុស	១២/០៦/១៩៨៩	ក្រុមការ	ថ្នាក់លេខ ៤
៨២	ម៉ែម រ៉ូមីណា	ស្រី	១៤/០៩/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៨៣	ម៉ិត សាឡើង	ប្រុស	០២/០២/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៨៤	យុត ធីលេត	ប្រុស	២៧/០៦/១៩៩១	ក្រុមការ	ថ្នាក់លេខ ៤
៨៥	ហ្វូ គីមលី	ប្រុស	២៤/០៣/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៨៦	ឡើង អនៈវ៉ាមី	ប្រុស	០៧/០៤/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៨៧	ចាន់ ស្រីរ៉ុក្ក	ស្រី	០៥/០៨/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
៨៨	សាំ ច័ន្ទៈគនា	ប្រុស	១១/០៨/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៨៩	ពុយ មករា	ប្រុស	១៩/០៩/១៩៨៨	ក្រុមការ	ថ្នាក់លេខ ៤
៩០	ឈីន ម៉ីនធីន	ប្រុស	០៤/០៩/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៩១	យក់ ស្រីនាង	ស្រី	០១/០៤/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
៩២	ណាង រស្មី	ប្រុស	២៥/០៤/១៩៨៩	ក្រុមការ	ថ្នាក់លេខ ៤
៩៣	រស់ សៅរ័ក្កនា	ស្រី	១៧/០៦/១៩៩៥	ក្រុមការ	ថ្នាក់លេខ ៤
៩៤	កែត ម៉ែម	ស្រី	១៧/១២/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៩៥	សារ៉ាត់ គន្ធាសុធាវី	ស្រី	២៦/០៤/១៩៩០	ក្រុមការ	ថ្នាក់លេខ ៤
៩៦	ខា ណាងហុន	ប្រុស	២០/១១/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
៩៧	ម៉ែន ខៀងមញ្ញា	ប្រុស	០៧/០៩/១៩៨៧	ក្រុមការ	ថ្នាក់លេខ ៤
៩៨	សយ ស្រីម៉ុ	ស្រី	០៥/០៣/១៩៩៥	ក្រុមការ	ថ្នាក់លេខ ៤
៩៩	សុស ម៉ីនឡើង	ប្រុស	០៣/០៤/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
១០០	ស៊ីន និងល	ប្រុស	០៣/០៥/១៩៨៨	ក្រុមការ	ថ្នាក់លេខ ៤
១០១	ស៊ី សាន	ប្រុស	២៧/០៩/១៩៨៥	ក្រុមការ	ថ្នាក់លេខ ៤
១០២	ម៉ៅ សុម៉ាវី	ស្រី	០៧/០៣/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
១០៣	ណុត មេស៊ី	ប្រុស	១៣/០៧/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
១០៤	ក័ណ្ណ បរិយា	ស្រី	១២/០៨/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
១០៥	អ៊ុន ម៉ីនច័ន្ទៈសុធាវី	ប្រុស	២៨/០៣/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤

១០៦	ក្រុម សុភាគ	ស្រី	២៥/០៥/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
១០៧	ឡុង សោភ័ណ្ណ	ស្រី	២៨/០៩/១៩៩១	ក្រុមការ	ថ្នាក់លេខ ៤
១០៨	សាយ សុផាគ	ប្រុស	០២/០៣/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
១០៩	ឡុង សោភ័ណ្ណ	ប្រុស	០៤/០៥/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
១១០	ធីន សុផា	ប្រុស	២៥/០៦/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
១១១	ឈឹម ធី	ប្រុស	១៣/១០/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
១១២	ម៉ែន ភារ៉ា	ស្រី	១០/០២/១៩៩៦	ក្រុមការ	ថ្នាក់លេខ ៤
១១៣	សែន ស្រី	ប្រុស	០៩/០៤/១៩៩៣	ក្រុមការ	ថ្នាក់លេខ ៤
១១៤	ស៊ី សុវណ្ណចិត្រា	ប្រុស	២៩/០៨/១៩៩៥	ក្រុមការ	ថ្នាក់លេខ ៤
១១៥	ជា សុខម៉ាឡា	ស្រី	២២/០៧/១៩៩៤	ក្រុមការ	ថ្នាក់លេខ ៤
១១៦	វ៉ាន់ បរម្មី	ស្រី	២៨/១១/១៩៩២	ក្រុមការ	ថ្នាក់លេខ ៤
១១៧	ភ័ន សាវេន	ស្រី	០៤/០៥/១៩៨៨	ក្រុមការ	ថ្នាក់លេខ ៤
១១៨	ឈា ម៉ីណ្ណារីន	ប្រុស	០៥/១១/១៩៨៩	ក្រុមការ	ថ្នាក់លេខ ៤

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័ន ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៦ រោច ខែឆល្គ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២៧៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **មេដាយស្ថាបនាជាតិ ថ្នាក់ មាស** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

១-ឧត្តមសេនីយ៍ទោ	យូ សារុំ	អត្តលេខ ៧១៨៦៦ អនុប្រធាននាយកដ្ឋាន
២-ឧត្តមសេនីយ៍ត្រី	ផុន ស៊ីថា	ជំនួយការសម្តេចក្រឡាហោម
៣-លោក	វ៉ាត ភូមិន្ទ	ជំនួយការសម្តេចក្រឡាហោម
៤-វរសេនីយ៍ឯក	ឡុង ណែ	អត្តលេខ ០៥៤០៥៣
៥-វរសេនីយ៍ត្រី	ឡេក តារា	អត្តលេខ ៤០៨៧៩ អធិការរងស្រុក
៦-លោក	កា ឧត្តម	សប្បុរសជន
៧-លោក	ងួន កុសល	សប្បុរសជន
៨-លោក	គ្រុឌ ដុង	សប្បុរសជន

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងសមាជិកខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៦ ខែ ឧសភា ឆ្នាំ រកា នព្វស័ក ព.ស២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤០.អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជប័ណ្ណសុខភាពសាធារណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជប័ណ្ណសុខភាពសាធារណៈ ថ្នាក់ វិបឌីន** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញ

ភារកិច្ច និងរួមចំណែកអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

១-ឯកឧត្តម	គង់ សុខម៉េង	ជំនួយការសម្តេចក្រឡាហោម
២-លោកជំទាវ	មឿន សុខនី	សប្បុរសជន
៣-ឧត្តមសេនីយ៍ទោ	សាន ស៊ីណា	អគ្គលេខ ៦៨៦៨៩
៤-លោក	ញឹម វណ្ណនី	អនុប្រធានអង្គភាពលទ្ធកម្ម
៥-លោក	ចក់ ជ័យបូរ៉ា	ប្រធានការិយាល័យ
៦-លោក	ស៊ុន ម៉េងឃី	ប្រធានការិយាល័យ
៧-អនុសេនីយ៍ឯក	ជូ ថន	អគ្គលេខ ០១៦៧០៣
៨-កញ្ញាអនុសេនីយ៍ទោ	វិគ្គ កាណាន	អគ្គលេខ ៧៦៣៨៩
៩-អនុសេនីយ៍ឯក	លាង ខឿន	អគ្គលេខ ៦៤៤៣៦
១០-អនុសេនីយ៍ទោ	ប៉ុល និរោត	អគ្គលេខ ៧៤៦៩៣
១១-អនុសេនីយ៍ទោ	ម៉ៅ សុភ័ក្ត្រា	អគ្គលេខ ៧៦៤២៨
១២-អនុសេនីយ៍ទោ	លាង ធៀន	អគ្គលេខ ៦៤៤៣៩

១៣-លោក អ៊ុក អេម សប្បុរសជន
១៤-ព្រឹទ្ធបាលឯក សោម សុផល អគ្គលេខ ៧៣៨៤៣

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៦ រោច ខែ ឆលុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៨៧.អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **មេដាយការងារ** ជូនសម្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន មានដូចខាងក្រោម៖

ក-មេដាយ ការងារ ថ្នាក់ មាស :

១-លោកស្រី	ឡុញ ឈាង	ប្រធានការិយាល័យអត្រានុកូលដ្ឋាន
២-លោកស្រី	យ៉ែម សុផារី	ប្រធានការិយាល័យ
៣-លោក	តឹក មករា	អនុប្រធានការិយាល័យ
៤-លោក	ទួន សាំងហ៊ុំ	អនុប្រធានការិយាល័យ
៥-លោក	កន សារុធ	អនុប្រធានការិយាល័យ
៦-លោកស្រី	មល់ ស្រីម	អនុប្រធានការិយាល័យ
៧-លោកស្រី	ហុង សុឃឿន	អនុប្រធានការិយាល័យ
៨-លោក	មិត្ត សំបូរ	អនុប្រធានការិយាល័យ
៩-លោក	នី ហ្វាស៊ី	អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា
១០-កញ្ញា	ឈូក សុគន្ធា	អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា
១១-លោក	អុប ភាព	អនុប្រធានអង្គភាពលទ្ធកម្ម
១២-លោក	ហ៊ុន ប៊ិន	នាយករដ្ឋបាលសាលាស្រុក
១៣-លោក	កែវ រំដេត	មេឃុំស្ទឹងត្រង់
១៤-លោក	ព្រំ សារ៉ាត់	ចៅសង្កាត់ប៉ៃលិន
១៥-លោកស្រី	ទន់ ស៊ីម៉េន	ចៅសង្កាត់ទួលល្វា
១៦-លោក	កង ថេង	មេឃុំស្ទឹងកាច់
១៧-លោកស្រី	សេក សុភី	មេឃុំអូរអណ្តូង
១៨-លោក	អាន់ សំអាត	ជំទប់ទី១
១៩-លោក	រ៉េ រួម	ជំទប់ទី១
២០-លោក	សំ ក្នុង	ចៅសង្កាត់រងទី១

២១-លោក	អោម សារិន	ចៅសង្កាត់រងទី១
២២-លោក	ប៉ាង គឹមអេង	ជំទប់ទី១
២៣-លោក	ហ៊ឹម ឃ្លឿ	ជំទប់ទី១
២៤-លោក	សួស សុខា	ចៅសង្កាត់រងទី១
២៥-លោកស្រី	ពេញ ម៉ូយ	ចៅសង្កាត់រងទី២
២៦-លោក	ប៊ុន គឹមសេង	សមាជិកក្រុមប្រឹក្សាសង្កាត់
២៧-លោកស្រី	ទិត ផុន	សមាជិកក្រុមប្រឹក្សាសង្កាត់
២៨-លោក	ពេជ្រ សុជុត	សមាជិកក្រុមប្រឹក្សាឃុំ
២៩-អនុសេនីយ៍ទោ	ថាវ៉ា រិត	អគ្គលេខ ៧៩៩៨៧
៣០-អនុសេនីយ៍ឯក	ខឿន សក្កដា	អគ្គលេខ ៧៥៧៥៥
៣១-អនុសេនីយ៍ទោ	ភិន គឹមលាង	អគ្គលេខ ៦៨៧១៥
៣២-អនុសេនីយ៍ទោ	សាន ធាលី	អគ្គលេខ ៧៤៧០០

ខ-មេដាយ ការងារ ថ្នាក់ ប្រាក់ :

១-លោក	យ៉េង ធុល	មេភូមិអូរដូនតាក្រោម
២-លោក	ចៃ សៀម	មេភូមិអន្លង់រក្សា
៣-លោក	ម៉ឹង គឹមសេង	មេភូមិអូរគន្ធាហាវ៉ា
៤-លោក	ខ្ពុត ភាព	មេភូមិភ្នំក្រិញ
៥-លោក	ស្រៀន រឿត	មេភូមិបាយសី
៦-លោក	អ៊ុក ស៊ីថា	មេភូមិទំនប់
៧-លោកស្រី	ចក់ ណែត	ចៅសង្កាត់រងទី១
៨-លោក	ឡុង បៀ	ចៅសង្កាត់រងទី១
៩-វរសេនីយ៍ត្រី	ផាត កុមារពេជ្រ	អគ្គលេខ ៧៨១៦៣
១០-អនុសេនីយ៍ឯក	ដួង សុខា	អគ្គលេខ ៦២១០៦
១១-លោកស្រី	អ៊ូច រ៉ុន	សមាជិកក្រុមប្រឹក្សាសង្កាត់
១២-អនុសេនីយ៍ត្រី	ហេង សុខគង់	អគ្គលេខ ៨១០១១
១៣-អនុសេនីយ៍ត្រី	ណា វិចិត្រ	មន្ត្រីនគរបាលជាតិ
១៤-វរសេនីយ៍ទោ	ឈឹម សុវណ្ណារ៉ា	អគ្គលេខ ០៧៤៥៦
១៥-វរសេនីយ៍ត្រី	សោ ប៊ុនលាង	អគ្គលេខ ៦២៨៦២
១៦-លោកស្រី	មាស សុភី	ជំទប់ទី២
១៧-លោកស្រី	សយ សុផាត	សមាជិកក្រុមប្រឹក្សាសង្កាត់
១៨-អនុសេនីយ៍ទោ	សៀង ចន្ទា	អគ្គលេខ ៧០៩៨៤
១៩-អនុសេនីយ៍ត្រី	យ៉ាង សំបូរ	អគ្គលេខ ៤២៣០៤
២០-លោក	នន់ ណាត	សមាជិកក្រុមប្រឹក្សាឃុំ
២១-លោក	ហាម ចុល	ស្មៀនឃុំស្ទឹងត្រង់

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៦ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៨
នាយករដ្ឋមន្ត្រី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧៧ អនក្រ. ត ត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាជាតិ** ប្រភេទ និងផ្តល់ជូនសប្បុរសជននៅក្នុង និងក្រៅប្រទេសចំនួន ១២រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា និងអប់រំ នៅ **នៅវត្តនារាយណ៍** ស្ថិតនៅក្នុងឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

១-ឧបាសិកា	ឌុច សុខុម	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១១.៥០០ ដុល្លារ
២-ឧបាសិកា	ឡាយ ថា	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១១.០០០ ដុល្លារ
៣-ឧបាសិកា	អ៊ុំច ចាន់សុខ	សប្បុរសជនខ្មែររស់នៅប្រទេសអូស្ត្រាលី	ថវិកាចំនួន ១០.៣០០ ដុល្លារ
៤-លោក	ឈន សារ៉ាត់	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.២៥០ ដុល្លារ
៥-លោក	នែន សុខន	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.១៤០ ដុល្លារ
៦-លោក	ខេន ឆី	សប្បុរសជននៅខេត្តព្រះសីហនុ	ថវិកាចំនួន ១០.១០០ ដុល្លារ
៧-លោក	ខេន រុន	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ
៨-លោក	ច័ន្ទ រុំ	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ

៩-ឧបសគ្គ លីម សឿន	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ
១០-លោក អ៊ុំក កែវ	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ
១១-លោក សេក សំរោត	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ
១២-លោក ស៊ីង ម៉េត	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៤ ខែ ឧសភា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ ៥ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧៧ អនក្រ. បក. ៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានបំពាក់ **មេដាយសាសនាជាតិ** ផ្តល់ជូនសប្បុរសជននៅក្នុង និងក្រៅប្រទេសចំនួន ០៧រូប ដែល បានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ**វត្តឧត្តមគិរីព្រៃទប់** ស្ថិតនៅក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដែលមានរាយនាមដូចខាងក្រោម :

១-ឧកញ៉ា ស៊ី ជិនម៉ូធើ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១១.០៥០ ដុល្លារ
២-លោកជំទាវ ឡុង មុនីចិន្ដា	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.២៧០ ដុល្លារ
៣-ឧបាលីកា ភូ មុយស៊ី	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.១៥០ ដុល្លារ
៤-ឧបាលីកា ហុង ជិនហារ៉ុង	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.១០០ ដុល្លារ
៥-ឧបាលីកា នាង ម៉ឺន	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៦-លោក ឡុង សារេត	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៧-ឧបាលីកា ផេង ស៊ីម៉ាឡា	សប្បុរសជននៅខេត្តព្រះសីហនុ	ថវិកាចំនួន ១០.០០០ ដុល្លារ



មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧៧ អនក្រ. ត ត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមុនីសារាត៍ឡ

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសមុនីសារាត៍ឡ** ផ្គត់ផ្គង់ឱ្យ ប្រគេនព្រះតេជគុណ **តែ ឈ** ព្រះចៅ អធិការវត្តឧត្តមគិរីព្រៃទប់ ដែលបានខិតខំរៀបរយ និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផល នានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ**វត្តឧត្តមគិរីព្រៃទប់** ស្ថិតនៅក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងរាល់ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៧ (៧) ខែ កញ្ញា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ ៩ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...២៤០៤...សសក្រ- ៣៥

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជប័ណ្ណមូលិសាវាសន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជប័ណ្ណមូលិសាវាសន៍** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុកវិជ្ជុល ខេត្តស្វាយរៀង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

ក-គ្រឿងឥស្សរិយយស មូលិសាវាសន៍ ថ្នាក់ ធិបតីនុ៎ :

១-កិត្តិបញ្ញាសុភោ ង៉ែត ប៊ុនធឿន ចៅអធិការវត្តទួលតាកែវ ចំណាយថវិកាអស់ ៤៥.៧០០ដុល្លារអាមេរិក

ខ-គ្រឿងឥស្សរិយយស មូលិសាវាសន៍ ថ្នាក់ អស្ស័យធី៎ :

១-លោកគ្រូអាចារ្យ នាង ញ៉ាន់ គ្រូអាចារ្យវត្តទួលតាកែវ ចំណាយថវិកាអស់ ២៨.៤០០ដុល្លារអាមេរិក

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃសុក្រ ៤ ខែ កញ្ញា ឆ្នាំ ២០១៨ ព្រះរាជក្រឹត្យលេខ ២៤០៤ សសក្រ- ៣៥



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤៦ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបណ្ឌិតជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជបណ្ឌិតជាតិ** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុករដ្ឋល ខេត្តស្វាយរៀង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

ក-វេជ្ជបណ្ឌិតជាតិ ថ្នាក់ មាន :

១-២បាសក	មាស យ៉ា	គ្រូអាចារ្យវត្តទួលតាកែវ	ចំណាយថវិកាអស់ ១៤.៨០០ដុល្លារអាមេរិក
២-២បាសក	អ៊ុន រ៉ែន	គ្រូអាចារ្យវត្តទួលតាកែវ	ចំណាយថវិកាអស់ ១៣.៤០០ដុល្លារអាមេរិក
៣-២បាសក	ឯម ឆាន់	គ្រូអាចារ្យវត្តទួលតាកែវ	ចំណាយថវិកាអស់ ១៣.២០០ដុល្លារអាមេរិក
៤-២បាសក	ហេង ធីម	គ្រូអាចារ្យវត្តទួលតាកែវ	ចំណាយថវិកាអស់ ១២.៩០០ដុល្លារអាមេរិក
៥-២បាសក	ខៀវ ឡាង	គ្រូអាចារ្យវត្តទួលតាកែវ	ចំណាយថវិកាអស់ ១២.៤០០ដុល្លារអាមេរិក

ខ-វេជ្ជបណ្ឌិតជាតិ ថ្នាក់ ប្រាក់ :

១-២បាសក	នាង ផល	គ្រូអាចារ្យវត្តទួលតាកែវ	ចំណាយថវិកាអស់ ៨.៦០០ដុល្លារអាមេរិក
២-២បាសក	អ៊ុក កាន	គណៈកម្មការវត្តទួលតាកែវ	ចំណាយថវិកាអស់ ៧.៨០០ដុល្លារអាមេរិក
៣-២បាសក	អ៊ុក សៅ	សប្បុរសជនភូមិព្រៃតាយ៉ន	ចំណាយថវិកាអស់ ៧.៦០០ដុល្លារអាមេរិក
៤-២បាសក	សោម ឌីម	គណៈកម្មការវត្តទួលតាកែវ	ចំណាយថវិកាអស់ ៦.១០០ដុល្លារអាមេរិក

៥-ឧបាសក ម៉ា ថន គណៈកម្មការវត្តទួលតាកែវ ចំណាយថវិកាអស់ ៥.៨០០ដុល្លារអាមេរិក

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ៧ ខែ ៧ ឆ្នាំ រកា នព្វស័ក ព.ស២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១៦...ស.ស.រ...

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច
ស្តីពី**

ការបង្កើតក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨៩៥/០៦ ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ១៩៩៥ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល។

សម្រេច

ប្រការ ១ .-

ត្រូវបានបង្កើតក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដែលមានសមាសភាព ដូចខាងក្រោម៖

១-រដ្ឋមន្ត្រីក្រសួងយុត្តិធម៌		ប្រធាន
២-រដ្ឋលេខាធិការក្រសួងយុត្តិធម៌	០១រូប	អនុប្រធាន
៣-រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	០១រូប	អនុប្រធាន
៤-រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	០១រូប	អនុប្រធាន

៥-ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា		អនុប្រធាន
៦-តំណាងក្រសួងយុត្តិធម៌	០៣រូប	សមាជិក
៧-តំណាងក្រសួងពាណិជ្ជកម្ម	០៣រូប	សមាជិក
៨-តំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី	០៣រូប	សមាជិក
៩-តំណាងក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា	០៣រូប	សមាជិក។

ប្រការ ២ .-

ក្រុមការងារនេះ មានភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការសិក្សាស្រាវជ្រាវអំពីច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តួចផ្តើមនូវជម្រើសនានាក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី តាមការចាំបាច់។

ប្រការ ៣ .-

ក្នុងការអនុវត្តភារកិច្ចដូចមានចែងក្នុងប្រការ២ ខាងលើ ក្រុមការងារនេះមានសមត្ថកិច្ច ដូចខាងក្រោម៖

- អាចធ្វើការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
- អាចបង្កើតក្រុមលេខាធិការ ដើម្បីជួយកិច្ចការរបស់ខ្លួន តាមការចាំបាច់
- ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្រុមការងារនេះមានសិទ្ធិប្រើប្រាស់ត្រា និងថវិការបស់ក្រសួងយុត្តិធម៌។

ប្រការ ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសមាសភាពដូចចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ សុក្រ ១ រោច ខែ ជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ មេសា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៧៤ ឧស.សប្ប.ក-០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរ ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ម៉េងយី ហ្គារមេន មេនូហ្វាក់ធើរី ឯ.ក

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ម៉េង យី ហ្គារមេន មេនូហ្វាក់ធើរី ឯ.ក (MENG YEE GARMENT MANUFACTORY CO., LTD.) តំណាងដោយ លោកស្រី FONG KAM CHIK បង្កើតរោងចក្រកាត់ដេរ ប៉ាក់ បោះពុម្ពសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ អាគារB ភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល

ឈ្មោះផលិតផល	លេខកូដបំណាច់រដ្ឋាភិបាលកម្ពុជា ISIC Rev.4 Code
១- សម្លៀកបំពាក់ (កាត់ដេរ)	១៤១០
២- សម្លៀកបំពាក់ (ប៉ាក់)	១៣៩៩
៣- សម្លៀកបំពាក់ (បោះពុម្ព)	១៣១៣

(Signature)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរ ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ម៉ែង យី ហ្គាមេន មេនូហ្វាក់ជើង ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១: ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១២: លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣: ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤: អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១១៥: ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ:
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- “ដើម្បីជូនដោយ”
- ដួងប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៣៣ ខស. ប្រក. ០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៤ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនបឹង វិន ហ្គាមិន (ខេមបូឌា) ឯ.ក។

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន បឹង វិន ហ្គាមិន (ខេមបូឌា) ឯ.ក (BING WIN GARMENT (CAMBODIA) CO., LTD.) តំណាងដោយ លោក ZHANG, YAOXIAN បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០



(Handwritten signature)

(Small handwritten mark)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ បឹង រីន ហ្គាមិន (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



(Handwritten signature)

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២៤៤ ឧស អនក្រ.បក-០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៤ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៤ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រុមហ៊ុន មេតលើក អ៊ឹមអេសអ៊ីហ្សេត ខប។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន មេតលើក អ៊ឹមអេសអ៊ីហ្សេត ខប (Medtecs MSEZ Corp., Ltd) តំណាងដោយ លោក YANG, WEI-YUAN បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ច ពិសេសមេនហាតធើន ស្វាយរៀង(សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង)។

ឈ្មោះនិយោជក សម្លៀកបំពាក់
លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code ១៤១០



[Signature]

[Signature]

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ មេតលើក អ៊ុយអេសអ៊ុយហ្សេត ខប "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



(Handwritten signature)

(Handwritten mark)

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តស្វាយរៀង
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០៤៤ ខុស ក្រសួង ០៧

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតគ្រឿងបន្សុំស្បែកជើង ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ របស់ ក្រុមហ៊ុន ជី.អេស ឡាមីណេសិន អ៊ិនដាសត្រៀម ឯ.ក

ស ម្រេ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជី.អេស ឡាមីណេសិន អ៊ិនដាសត្រៀម ឯ.ក (G-S LAMINATION INDUSTRIAL CO., LTD.) តំណាងដោយ លោក CHUNG, CHENG-HUNG បង្កើតរោងចក្រ ផលិតគ្រឿងបន្សុំស្បែកជើង ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុក កំពង់ត្រាច ខេត្តកំពត។

ឈ្មោះផលិតផល

គ្រឿងបន្សុំស្បែកជើង

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

១៥២០

[Signature]

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ៖ " រោងចក្រផលិតគ្រឿងបន្សុំស្បែកជើង ជី.អេស ឡាមីណេសិន អ៊ិនដាសស្រៀល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten signature)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពត និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង ស៊ុនគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកំពត
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពត
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតអាហារកញ្ចប់គ្រប់ប្រភេទ ជាស័ន អ៊ិនដាសស្ត្រី ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការបង្កើតផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten signature)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បង្គាប់ដល់៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៧០ ឧស.កម្ម/១២១៣-០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតទឹកថ្នាំបាញ់កង់ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនយុង ស្តារ ខេមីខល (ខេមបូឌា) ឯ.ក

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន យុង ស្តារ ខេមីខល (ខេមបូឌា) ឯ.ក (YOUNG STAR CHEMICALS (CAMBODIA) CO., LTD.) តំណាងដោយ លោក JIANG, HONGLONG បង្កើតរោងចក្រផលិតទឹកថ្នាំបាញ់កង់ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសតាយសេងបារិត (សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង)។

ឈ្មោះផលិតផល
ទឹកថ្នាំបាញ់កង់

លេខកូដបំណាច់រដ្ឋាភិបាលកម្ពុជា ISIC Rev.4 Code
២០២២



(Handwritten signature)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវឈ្មោះរោងចក្រ៖ " រោងចក្រផលិតទឹកថ្នាំបាញ់កង់ យុង ស្ពាន ខេមីខល (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



ហេង សុខគង់

- មន្ទីរពេទ្យ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តស្វាយរៀង
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ...*Handwritten signature*...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតបាតស្បែកជើង EVA និងសម្ភារៈបន្ទាប់បន្សំ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន យីង អ៊ីធើណាល (ខេមបូឌា)

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន យីង អ៊ីធើណាល (ខេមបូឌា) (KING ETERNAL (CAMBODIA) CO., LTD.) តំណាងដោយ លោកស្រី HUANG, HSIU-DUAN បង្កើតរោងចក្រ ផលិតបាតស្បែកជើង EVA និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសមេនហាតធើនស្វាយរៀង (សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង)។

ឈ្មោះផលិតផល **លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**
បាតស្បែកជើងEVA និងសម្ភារៈបន្ទាប់បន្សំ ១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ៖ " រោងចក្រផលិតបាតស្បែកជើង EVA និងសម្ភារៈបន្ទាប់បន្សំ យឹង អ៊ុយធីណាល (ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten signature)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្ត ស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ទីរពេទ្យ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តស្វាយរៀង
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី